



ព្រះបរមរាជវាំង ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ព្រះបរមរាជវាំង

ព្រឹត្តិបត្រប្រចាំត្រីមាស

ត្រីមាសទី៣ ឆ្នាំ២០២៥



ចេញផ្សាយតាមប្រកាសលេខ
ធ៦-០១១-១២៣ ប្រ.ក
ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១

លេខ ៨២

អារម្ភកថា



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ប្រិយមិត្តអ្នកអានជាទីមេត្រី!

សេដ្ឋកិច្ចពិភពលោកបន្តមានកំណើនទាបជាងមុន ដោយត្រូវប្រឈមនឹងភាពតានតឹងខាង ភូមិសាស្ត្រនយោបាយ ផលវិបាកដែលសេសសល់ពីវិបត្តិកូវីដ-១៩ និងការកើនឡើងនិន្នាការគាំពារ និយមនៃបណ្តាប្រទេសនានា។ ដើម្បីគាំទ្រកំណើន ធនាគារកណ្តាលមួយចំនួននៅប្រទេសអភិវឌ្ឍន៍ និងប្រទេសក្នុងតំបន់អាស៊ី បានចាប់ផ្តើមអនុវត្តការបន្ធូរបន្ថយកម្រិតវិភិតភ័យនៃនយោបាយរូបិយវត្ថុ តាមរយៈការបន្ធាបន្ថយអត្រាការប្រាក់គោល ខណៈដែលមួយចំនួនទៀតបន្តរក្សានៅដដែល។

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាកើនឡើង ៥,៣% ក្នុងឆ្នាំ២០២៥ ដោយមានការគាំទ្រ ជាចម្បងពីការកើនឡើងនៃវិស័យកម្មន្តសាល ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តា ខាងក្រៅខ្លាំងក៏ដោយ។ ប្រព័ន្ធធនាគារបានបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ បើទោះបីកំណើនឥណទានបន្តមានល្បឿនយឺតក៏ដោយ។

អតិផរណារួមស្ថិតនៅកម្រិតជាមធ្យម ២,៩% សម្រាប់រយៈពេលប្រាំបួនខែឆ្នាំ២០២៥ បន្ទាប់ពី បានថយចុះពី ៦% នាខែមករា ឆ្នាំ២០២៥ មកត្រឹម ២,១% នាខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលមកពី ការថមថយកំណើនថ្លៃម្ហូបអាហារ និងការធ្លាក់ថ្លៃប្រេងឥន្ធនៈ។ អត្រាប្តូរប្រាក់ជាមធ្យមប្រចាំខែមាន កម្រិត ៤.០១០ រៀលក្នុងមួយដុល្លារអាមេរិក សម្រាប់រយៈពេលប្រាំបួនខែឆ្នាំ២០២៥។ ធៀបនឹងចុង ខែធ្នូ ឆ្នាំ២០២៤ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានគណនេបន្ថែម ១៦,៨% ដែលស្មើនឹង ៨,២ ខែ នៃការនាំចូលទំនិញនិងសេវាគ្រាបន្ទាប់។

ស្របតាមយុទ្ធសាស្ត្របញ្ចេញការណ៍-ដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ ជប៉ុន បានបង្កើតក្របខ័ណ្ឌសម្រាប់គម្រោងតភ្ជាប់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមយុទ្ធអភិបាលកិច្ច KHQR និង JPQR។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុជួយសម្រាលបន្ទុកដល់យោធិនជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងសេចក្តីណែនាំឱ្យគ្រឹះស្ថានទាំងនោះ ក៏ដូចជាអាជីវករប្តូរប្រាក់ ផ្តល់ សេវាប្តូរប្រាក់បាតថៃក្នុងអត្រាទីផ្សារ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃផងដែរ។

ប្រិយមិត្តអ្នកអានជាទីមេត្រី!

ធនាគារជាតិនៃកម្ពុជា មានកិត្តិយសសូមផ្សព្វផ្សាយព្រឹត្តិបត្រប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ដោយរួមបញ្ចូលនូវព័ត៌មានសំខាន់ៗ ដូចជា៖ i/-ស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធធនាគារ ii/-បទប្បញ្ញត្តិ ថ្មីៗ និង iii/-សេចក្តីប្រកាសព័ត៌មាន។ល។ ខ្ញុំសង្ឃឹមថា ព្រឹត្តិបត្រដែលប្រិយមិត្តអ្នកអានទាំងអស់ មាននៅក្នុងដៃនាពេលនេះនឹងរួមចំណែកបង្កើតចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា ការស្វែងយល់ពីគោលនយោបាយ និងសកម្មភាពការងារថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីបុគ្គលិកធនាគារជាតិ នៃកម្ពុជា ដែលបាននិងកំពុងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងក្រសួង- ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបាន រួមចំណែកអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ឱ្យរីកចម្រើនឡើងជាលំដាប់ និងបោះជំហានទៅមុខយ៉ាង ស្វាហាប់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រិយមិត្តអ្នកអាន ទាំងអស់ សូមជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ!

មាតិកា

អារម្ភកថា..... i-ii

* ផ្នែកទី១: រូបថត និងសុន្ទរកថារបស់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា

- ១.១. សុន្ទរកថា លោកជំទាវបណ្ឌិត ជា សិរី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន
តាមយូអរកូត ដំណាក់កាលទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន..... ១
- ១.២. សុន្ទរកថាបើក លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផល
ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា .. ៤
- ១.៣. សុន្ទរកថាបិទ លោកជំទាវបណ្ឌិត ជា សិរី ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារ
ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ... ១១
- ១.៤. សុន្ទរកថា ឯកឧត្តម ស៊ី សន្និសិទ្ធ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី “វិបត្តិនិងបញ្ហាប្រឈមនៅក្នុង
ម៉ាក្រូសេដ្ឋកិច្ច និងនយោបាយរូបិយវត្ថុ” ១៨
- ១.៥. សុន្ទរកថា ឯកឧត្តម វ៉ត្លូ សុវណ្ណនរៈ ក្នុងព្រឹត្តិការណ៍ “វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍
ហិរញ្ញវត្ថុចិន-អាស៊ាន” ២០
- ១.៦. សុន្ទរកថាបើក ឯកឧត្តម យឹម លាត ថ្លែងក្នុងកម្មវិធី ស្តីពី “នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ”.... ២៣

* ផ្នែកទី២: សេចក្តីប្រកាសព័ត៌មាន

- ២.១. សេចក្តីជូនដំណឹងស្តីពី ការប្តូរប្រាក់បាតថៃ នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករ
ប្តូរប្រាក់..... ២៥
- ២.២. សេចក្តីណែនាំស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី
ជម្លោះព្រំដែនកម្ពុជា-ថៃ ២៦
- ២.៣. សេចក្តីថ្លែងការណ៍រួម រវាងក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ
មិនមែនធនាគារ ស្តីពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយក
អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខ
សង្គម សម្រាប់ធានាលើកម្ចី..... ២៨

*** ផ្នែកទី៣: សកម្មភាពថ្នាក់ដឹកនាំ**

- ៣.១. លោកជំទាវបណ្ឌិត ជា សិរី និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា អញ្ជើញចម្រើនព្រះបរិត្ត និងវេប្រគេនអគារសិក្សាថ្មីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ. ៣០
- ៣.២. លោកជំទាវបណ្ឌិត ជា សិរី ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥..... ៣២
- ៣.៣. លោកជំទាវបណ្ឌិត ជា សិរី និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារ កណ្តាលហ្វីលីពីន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ៣៤
- ៣.៤. លោកជំទាវបណ្ឌិត ជា សិរី និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋ វៀតណាមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ៣៦
- ៣.៥. លោកជំទាវបណ្ឌិត ជា សិរីអញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនាពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រ ផលិតផលក្នុងស្រុក" ៣៨
- ៣.៦. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក.) ៣៩
- ៣.៧. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំ ពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅ ទីក្រុង Swakopmund ប្រទេសណាមីប៊ី..... ៤០
- ៣.៨. លោកជំទាវបណ្ឌិត ជា សិរីអញ្ជើញចូលរួមជាវគ្គិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទី របស់ធនាគារកណ្តាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” នៅក្នុងសន្និសីទ Banking Summit Asia..... ៤២
- ៣.៩. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនគន្លឹះក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការផ្សារភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ” នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ី លើកទី៥..... ៤៣

- ៣.១០. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាវគ្គិនក្នុងកិច្ចពិភាក្សាតុលាការក្រោមប្រធានបទ៖
“ស្ត្រីមានឥទ្ធិពល និងស្ត្រីសកម្ម៖ ការឆ្លុះបញ្ចាំងពីតួនាទីរបស់ស្ត្រីក្នុងពិភពលោកដែល
កំពុងផ្លាស់ប្តូរ” នៅវិទ្យាស្ថានបារាំងនៅកម្ពុជា..... ៤៤
- ៣.១១. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិគ្រោះយោបល់
កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសហការ
រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា..... ៤៥
- ៣.១២. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជួបប្រជុំពិភាក្សាជាមួយ Mr. Jo Scheuer អ្នកសម្រប-
សម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ៤៧
- ៣.១៣. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី
ក្រសួងទេសចរណ៍..... ៤៨
- ៣.១៤. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជា
នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ SMBC និងសហការី ចូលជួបសម្តែងការគួរសម
និងពិភាក្សាការងារ..... ៤៩
- ៣.១៥. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group Holding
Berhad នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ៥០
- ៣.១៦. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធាន
ផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងសហការី ចូលជួបពិភាក្សាការងារ .. ៥១
- ៣.១៧. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុ
អន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ
២០២៥..... ៥២
- ៣.១៨. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Idwan Suhardi Bin Hakim នាយកប្រតិបត្តិ
ថ្មីរបស់មណ្ឌលបោះឆ្នោតប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ
ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ..... ៥៤
- ៣.១៩. លោកជំទាវបណ្ឌិត ជា សិរី អនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធី
អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និង
ពិភាក្សាការងារ ៥៥

- ៣.២០. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នាំយក
ទេយ្យទាន ទៀនចំណាំព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦៦វត្ត
នៅស្រុកសន្ទុក ខេត្តកំពង់ធំ..... ៥៦
- ៣.២១. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមគោរព
វិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍
លេខ៧..... ៥៧
- ៣.២២. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកចុះសួរសុខទុក្ខនិង
ចែកអំណោយជូនគ្រួសារកងទ័ពជួរមុខ ជនភៀសសឹក និងប្រជាពលរដ្ឋដែលត្រឡប់មក
មាតុភូមិវិញ សរុបចំនួន ៤៣៦គ្រួសារ..... ៥៨
- ៣.២៣. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេច
មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ
បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
បង្អែកខេត្តសៀមរាប ៥៩
- ៣.២៤. លោកជំទាវបណ្ឌិត ជា សិរី និងថ្នាក់ដឹកនាំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយ
ជាអង្ករ និងគ្រឿងឧបភោគបរិភោគជូនគ្រួសារយោធិនពលីដែលមានលំនៅឋាននៅខេត្តកំពង់ធំ
និងខេត្តសៀមរាប..... ៦០
- ៣.២៥. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ
មន្ទីរពេទ្យបង្អែកស្ទោង ដែលស្ថិតនៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ៦១
- ៣.២៦. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន
ប្រមាណ ២៨០នាក់ ដែលបានទទួលការវះកាត់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាព
ខ្មែរ-សូវៀត ៦២
- ៣.២៧. លោកជំទាវបណ្ឌិត ជា សិរី និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា
ទទួលកាន់បិណ្ឌវេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបុរាណ ៦៣
- ៣.២៨. លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និង
រូបិយវត្ថុ របស់ធនាគារជាតិនៃកម្ពុជា នៅខេត្តបាត់ដំបង..... ៦៤

- ៣.២៩. លោកជំទាវបណ្ឌិត ជា សិរី ទទួលកាន់បិណ្ឌវេនទី៩ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ
គង់នៅវត្តសង់ឃ្លាំង និងវត្តកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ៦៥
- ៣.៣០. លោកជំទាវបណ្ឌិត ជា សិរី និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា
ទទួលកាន់បិណ្ឌវេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម ៦៦

*** ផ្នែកទី៤: តារាង (តាសាខ្មែរនិងអង់គ្លេស)**

- ៤.១. តារាងអត្រាប្តូរប្រាក់ប្រចាំខែ..... ៦៧
- ៤.២. ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ ៦៩
- ៤.៣. បម្រែបម្រួលឥណទានផ្តល់ដោយធនាគារទទួលប្រាក់បញ្ញើតាមប្រភេទជំនួញ និងបម្រែបម្រួល
ប្រចាំខែគិតជាភាគរយ ៧០
- ៤.៤. ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអង្គការមិនមែនរដ្ឋាភិបាល ៧២
- ៤.៥. ការផាត់ទាត់មូលប្បទានបត្រតាមរយៈសភាផាត់ទាត់..... ៧៣
- ៤.៦. ប្រព័ន្ធធនាគារកម្ពុជា ៧៥

សុន្ទរកថា

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយូអេកូត
ដំណាក់កាលទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

Remarks by

H.E. Dr. Chea Serey Governor of the National Bank of Cambodia

at the Official Launch of Cross-Border QR Payment Phase 1

between Cambodia and Japan (Phase 1: Japan's Inbound JPQR Payment)

Osaka Japan, 4th July 2025

🇰🇲🇯🇵🇯🇵🇰🇲



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក ហ៊ូគូដា ម៉ូស៊ីអូ នាយកប្រតិបត្តិ
សមាគមទូទាត់ជប៉ុន

- Mr. Ezawa Masana, Deputy Director General of the Ministry of Economy, Trade and Industry of Japan,
- Excellencies, Distinguished Guests, Ladies and Gentlemen!

A Very Warm Welcome to Everyone!

I am pleased to address you on this momentous occasion—the official launch of Phase 1 of the Cross-Border QR Payment between Cambodia and Japan. As we gather here, I would like to take a moment to acknowledge the remarkable city of Osaka, a leading center of commerce and innovation, and the host of the Osaka Expo 2025. This global event will undoubtedly serve as a dynamic platform for innovation and collaboration, bringing together nations from around the world to share ideas and explore new avenues for growth.

Today's event is not just a milestone in our bilateral relationship; it represents a significant stride toward fostering greater economic integration and enhancing regional collaboration. With this expansion, Japan joins Cambodia's growing network of cross-border QR payment partners—including Thailand, Lao PDR, Vietnam, and South Korea. Additionally, platforms such as UnionPay International

and Alipay+ extend our connectivity to China and other global markets, thereby reinforcing Cambodia's role in the regional financial ecosystem.

Together, we are pioneering a new era of digital financial connectivity across ASEAN and beyond. The launch of this cross-border QR payment connectivity signifies more than just a technological advancement -- it is a shared commitment to a future in which seamless financial transactions can facilitate trade, tourism, and cultural exchange. This initiative will empower businesses and individuals alike, making it easier to engage in cross-border commerce and strengthening the economic ties that bind our nations.



Excellencies, Distinguished Guests, Ladies and Gentlemen!

Let us take a moment to reflect on the journey that has brought us here. On December 18, 2023, in Tokyo, Japan, the National Bank of Cambodia and the Ministry of Economy, Trade and Industry (METI) of Japan signed a landmark Memorandum of Cooperation on “Unified QR Code-Based Payment.” This agreement, witnessed by the Prime Ministers during the Cambodia-Japan summit, laid the foundation for the development of cross-border QR payments between our two nations.

With the launch of Phase 1, individuals in Cambodia can now use their Bakong application or various banking apps to scan JPQR codes for payments in Japan. This development not only simplifies cross-border transactions but also unlocks tremendous potential for tourism by allowing Cambodian travelers to make frictionless payments while visiting Japan. Additionally, it promotes financial inclusion by connecting individuals from both nations to a broader economic network, thereby enhancing access to financial services. This achievement is a testament to the dedication and collaboration of our technical teams, policymakers, and private-sector partners. Their unwavering efforts have made this milestone a reality.

This initiative underscores Cambodia's advancement in creating a digitally interconnected community that transcends national and regional borders, fostering collaboration and mutual growth. It is more than a technical breakthrough; it serves as a bridge between our cultures, our economies, and our people. It reflects our dedication to harness technology for sustainable and inclusive growth—and

to ensure that Cambodians are fully equipped to participate in the global digital economy. By enabling seamless payments through the scanning of JPQR codes, we simplify complex cross-border transactions, transforming them into effortless everyday experiences.

Excellencies, Distinguished Guests, Ladies and Gentlemen!

As we celebrate this achievement, I would like to extend an invitation to all our stakeholders—METI, Payments Japan Association (PJA), Banks and Financial Institutions—to join us in advancing this initiative. Let us work collectively to pursue innovative solutions and uphold standards of security, accessibility, and inclusivity.

Looking ahead, we remain committed to expanding this initiative beyond Phase 1. I hope that Phase 2 will launch in the coming months, as it will broaden our collaboration by enabling Japanese visitors to scan KHQR codes and by expanding payment options on both sides. This will pave the way for a seamless payment experience in the near future. Furthermore, we aim to integrate additional countries, enhance our service offerings, and optimize the overall customer experience. The scope for future collaboration is vast, and the benefits are far-reaching when we act in unity.

In conclusion, let us view today not just as a technological advancement but as a symbol of our shared commitment to progress through cooperation. Together, we are shaping a future in which barriers are diminished, opportunities are amplified, and prosperity knows no borders.

Thank you!



ពិតជាបានផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសតូច បើកចំហ និងពឹងផ្អែកលើវិស័យខាងក្រៅ ជាពិសេស ការនាំចេញ ការវិនិយោគ និងទេសចរណ៍។

ទោះយ៉ាងណា ក្នុងរយៈពេល ៦ខែកន្លងមកនេះ កម្ពុជានៅសម្រេចបានកំណើន ៥,៩% ដែលត្រូវបានគាំទ្រជាចម្បងដោយកំណើននៃការនាំចេញផលិតផលកម្មន្តសាល វិស័យទេសចរណ៍ និងកសិកម្ម ក្នុងបរិការណ៍ដែលអត្រាអតិផរណាស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន និងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់។ អត្រាអតិផរណាជាមធ្យមមានកម្រិត ៣,៥% ដោយបានថយចុះយ៉ាងឆាប់រហ័សពី ៦% ក្នុងខែមករា មកនៅត្រឹម ១,៦% នាខែមិថុនា។ លទ្ធផលនេះសម្រេចបាន ស្ថិតក្នុងរយៈពេលដែលពន្ធគយបដិការបស់សហរដ្ឋអាមេរិកមិនទាន់ត្រូវបានអនុវត្តនៅឡើយរហូតដល់ដើមខែសីហាខាងមុខ ដែលធ្វើឱ្យមានការបង្កើនការបញ្ជាទិញខ្ពស់ពីសហរដ្ឋអាមេរិកលើផលិតផលកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ។



ខ្ញុំក៏ចង់រំលឹកផងដែរថា កន្លងមកមានការព្រួយបារម្ភពីការកើនឡើងថ្លៃទំនិញប្រើប្រាស់ ក្រោយពីការបិទច្រកព្រំដែនកម្ពុជា-ថៃ ជាពិសេសទៅលើប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ។ ធនាគារជាតិនៃកម្ពុជាបានតាមដានការប្រែប្រួលថ្លៃយ៉ាងយកចិត្តទុកដាក់ ហើយបានពិនិត្យឃើញថា ទំនិញនាំចូលពីប្រទេសថៃស្ទើរតែទាំងអស់ គឺជាទំនិញដែលអាចជំនួសបានដោយផលិតផលក្នុងស្រុកនិងការនាំចូលពីប្រទេសផ្សេងៗ ដែលបន្តរក្សាបានស្ថិរភាពថ្លៃទំនិញប្រើប្រាស់ ពោលគឺមានតែនៅតាមតំបន់ជាប់ព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះ ដែលថ្លៃទំនិញថៃមួយចំនួនតូចបានកើនឡើង ប៉ុន្តែក៏បានថយចុះមកវិញហើយដែរ ដោយសារការប្រើប្រាស់ទំនិញជំនួស។

ជាមួយ ការគ្រប់គ្រងបានស្ថិរភាពថ្លៃនេះ គឺដោយសារគោលនយោបាយបុរេសកម្មរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រផលិតផលក្នុងស្រុក និងការធ្វើពិពិធកម្មទំនិញនាំចូល។ ជាមួយគ្នានេះ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ជាមួយនឹងនិន្នាការឡើងថ្លៃធៀបនឹងបណ្តាញឆ្នាំមុនៗ បានជួយបន្ថយសម្ពាធអតិផរណាផងដែរ។ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកជាមធ្យមមានកម្រិត ៤.០១១ រៀលក្នុង ១ដុល្លារអាមេរិក នាឆមាសទី១នេះ ធៀបនឹងឆ្នាំមុន ដែលមានកម្រិត ៤.០៧៥ រៀល ហើយមុនវិបត្តិកូវីដ-១៩ មានកម្រិត ៤.០៣៩ រៀល ក្នុង ១ដុល្លារអាមេរិក។ ស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ គួបផ្សំនឹងការបន្តសម្រេចបានកំណើនសេដ្ឋកិច្ច បានបង្កលក្ខណៈ

អំណោយផលដល់ធនាគារជាតិនៃកម្ពុជា ក្នុងការគរពនូវទុនបម្រុងអន្តរជាតិឱ្យកើនឡើង ១០,៤% ធៀបនឹងចុងឆ្នាំ២០២៤ ដល់ ២៤,៨ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹង ៧,៥ ខែនៃការនាំចូលទំនិញនិងសេវាគ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា ៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។

ជាមួយនឹងការរួមចំណែករក្សាបានបេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគារបានរួមចំណែកពង្រឹងជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា និងទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ដែលកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅ និងបញ្ហាដក់សល់មួយចំនួននៅក្នុងស្រុក។ ជាក់ស្តែង ប្រព័ន្ធធនាគារកម្ពុជាបន្តទទួលបានកំណើនទ្រព្យសកម្មក្នុងអត្រា ៧,៣% និងកំណើនប្រាក់បញ្ញើ ១៤,៥%។ ជាការពិត ថ្វីបើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីកត្តាខាងក្រៅជាបន្តបន្ទាប់ ក៏ប្រព័ន្ធធនាគារនៅតែរក្សាបានភាពធន់ ដែលអាចឆ្លុះបញ្ចាំងតាមរយៈភាពរឹងមាំនៃដើមទុន និងកម្រិតខ្ពស់នៃសន្ទនីយភាព។ គួរកត់សម្គាល់ថា ឥណទានមានកំណើនទាបត្រឹម ២,៩% ដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពមិនប្រាកដប្រជា ស្របពេលដែលតម្រូវការឥណទានបានថយចុះ ដោយសារវិស័យសេដ្ឋកិច្ចមួយចំនួននៅមិនទាន់ងើបឡើងបានពេញលេញនៅឡើយ ជាពិសេសវិស័យអចលនទ្រព្យ សំណង់ និងទេសចរណ៍។ ដើម្បីពង្រឹងការការពារហានិភ័យឥណទានជាយថាហេតុគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបង្កើនការធ្វើសំវិធានធនក្នុងកម្រិតសមស្របតាមបទប្បញ្ញត្តិ។ ផលវិបាកដក់សល់ពីវិបត្តិកូវីដ-១៩ និងភាពមិនទាន់ងើបឡើងទាំងស្រុងនៃវិស័យសេដ្ឋកិច្ចមួយចំនួន គួបផ្សំនឹងការកើនឡើងនៃសំវិធានធននិងកំណើនទាបនៃឥណទានបាននាំឱ្យអនុបាតឥណទានមិនដំណើរការកើនឡើងដល់ ៨,៣% នាឆមាសទី១នេះ។ ទោះយ៉ាងនេះក្តី ប្រសិនបើមិនរាប់បញ្ចូលការធ្វើសំវិធានធនក្នុងការគណនា អនុបាតឥណទានមិនដំណើរការសុទ្ធមានកម្រិតត្រឹម ២,៧% ប៉ុណ្ណោះ។



លើសពីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលបច្ចុប្បន្នមានចំនួន ៣,៧ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៦,៤% នៃឥណទានសរុប សម្រាប់គណនីចំនួន ១៧៨,៩ ពាន់។ ដើម្បីគាំទ្រវិធានការនេះឱ្យប្រព្រឹត្តទៅដោយពិសេស វិធានការអនុគ្រោះបទប្បញ្ញត្តិមួយចំនួន

ត្រូវបានអនុវត្ត ដូចជាការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិត ៧% និងការអនុវត្តអនុបាតទ្រទ្រង់ដើមទុនខនស៊ីវិលស្រីម ១,២៥% ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ ក្នុងការរៀបចំឥណទានឡើងវិញតាមការចាំបាច់។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

ស្របតាមបរិវត្តកម្មឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ធនាគារជាតិនៃកម្ពុជាបានបន្តអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឱ្យកាន់តែទំនើប សម្បូរបែប និងសុវត្ថិភាព ទាំងការទូទាត់ឆ្លងគ្រឹះស្ថានក្នុងស្រុក និងការទូទាត់ឆ្លងដែន ដែលបានគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងសមាហរណកម្មប្រព័ន្ធទូទាត់សងប្រាក់ទៅក្នុងតំបន់និងអន្តរជាតិ។ នាឆមាសទី១នេះ សេវាទូទាត់សងប្រាក់ឌីជីថលជាទូទៅបានកើនដល់ ២៣៥,៤ ទ្រីលានរៀល និងជាដុល្លារអាមេរិកបានកើនដល់ ១៧៧,៥ ប៊ីលានដុល្លារអាមេរិក។ បន្ថែមលើនេះ តាមរយៈប្រព័ន្ធបាគង ធនាគារជាតិនៃកម្ពុជាបានតភ្ជាប់ការទូទាត់ឆ្លងដែនតាមយូអរកូតជាមួយប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន និងក្រុមហ៊ុន UnionPay និង Alipay។

ខ្ញុំសូមរំលេចផងដែរថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយចំនួនអ្នកដាក់ប្រាក់បញ្ញើបានកើនឡើង ១៣,៩% ដល់ ១៥,៧ លាននាក់ ហើយចំនួនអ្នកប្រើប្រាស់សេវាឥណទានបានកើន ២២,៧% ដល់ ៤,៥ លាននាក់។ ទន្ទឹមនេះ ចំនួនពាណិជ្ជករចុះឈ្មោះប្រើប្រាស់ខេអេចយូអរកូត បានកើនដល់ ៤,៩ លានគណនី ដែលបង្ហាញពីនិន្នាការនៃការងាកមកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ កាន់តែច្រើនជាងមុនរបស់អាជីវកម្មខ្នាតតូចនិងមធ្យម និងនៅតាមទីជនបទ។

ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នៅលើពិភពលោក នៅក្នុងយុគសម័យនៃការរីកចម្រើននៃបច្ចេកវិទ្យា ដែលបាននិងកំពុងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធនាការនិងវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់បណ្តាញនិងក្រុមឆបោកតាមប្រព័ន្ធអនឡាញ (online scam) ដែលឆ្លៀតឱកាសយកទឹកដីកម្ពុជាធ្វើជាទីតាំងក្នុងការប្រព្រឹត្តបទឧក្រិដ្ឋ។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាបានលើកកម្ពស់ជាប្រចាំនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ហើយបានសហការយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញសំដៅការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ក្រៅពីនេះ ការផ្សព្វផ្សាយពីចំណេះដឹងផ្នែកឌីជីថលនិងហានិភ័យ ដែលអាចកើតមានពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ដូចជាការបន្លំយូអរកូត ការលួចអត្តសញ្ញាណលេខគណនី ឬព័ត៌មានឯកជនសំខាន់ៗ និងវិធីផ្សេងៗដែលជនទុច្ចរិតប្រើប្រាស់ក្នុងការឆបោកតាមប្រព័ន្ធ

អនុញ្ញាតនាពេលកន្លងមក ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នរបស់សាធារណជន។ សេចក្តីណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យផ្នែកបច្ចេកវិទ្យាស្របតាមស្តង់ដារអន្តរជាតិ ក៏ត្រូវបានដាក់ចេញ សំដៅពង្រឹងការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យានៅក្នុងប្រព័ន្ធធនាគារឱ្យកាន់តែរឹងមាំថែមទៀតផងដែរ។

ម្យ៉ាងទៀត អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) បានបន្តខិតខំប្រឹងប្រែងអនុវត្តការងារជាប្រចាំ ដើម្បីបង្កើនជំនឿទុកចិត្តពីសាធារណជន វិនិយោគិនជាតិនិងអន្តរជាតិមកលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។ ស.ហ.ក. បានបន្តពង្រឹងការវិភាគរបាយការណ៍ប្រតិបត្តិការ ការត្រួតពិនិត្យបុគ្គលិករបាយការណ៍កិច្ចសហការជាមួយក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស លើការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាបានរួមចំណែកនៅក្នុងគំនិតផ្តួចផ្តើមសំខាន់ៗក្នុងការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាព ដោយសារការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កហានិភ័យនៅគ្រប់ទីកន្លែងលើពិភពលោក ដែលក្នុងនោះកម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ខ្លាំងពីកត្តាអាកាសធាតុជាពិសេសចំពោះវិស័យកសិកម្ម។ ក្នុងទិសដៅនេះ ប្រព័ន្ធរដ្ឋាករសាស្ត្រស្តីពីហិរញ្ញប្បទានប្រកបដោយចីរភាពនិងផែនទីមគ្គុទេសក៍សម្រាប់ហិរញ្ញវត្ថុបែតងនៅកម្ពុជាកំពុងត្រូវបានរៀបចំ ដែលឯកសារទាំងនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចបង្កើនហិរញ្ញប្បទាននិងការវិនិយោគបែតងនាពេលខាងមុខ។

ម្យ៉ាងទៀត ស្របតាមស្មារតីក្នុងការចូលរួមកសាងសេដ្ឋកិច្ចផ្នែកលើពុទ្ធិ ធនាគារជាតិនៃកម្ពុជា តាមរយៈវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ បានបន្តអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេសធនាគារ ហើយក៏បានចាប់ផ្តើមផ្តល់ការសិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។ ទន្ទឹមនេះ សារមន្ទីរព្រះស្រីល្អសានវ័ន្ត បានបន្តចូលរួមយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចដល់សាធារណជន និងសិស្សានុសិស្ស ដោយនៅក្នុងឆមាសទី១នេះ មានភ្ញៀវចូលទស្សនាសរុបចំនួន ២៤.៣៣៨ រូប ដែលក្នុងនោះរួមមាន ទាំងភ្ញៀវជាតិ និងអន្តរជាតិ ហើយសិស្សានុសិស្ស មកពីបណ្តាខេត្តនានា ក៏មានឱកាសចូលទស្សនាសារមន្ទីរផងដែរ។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី!

សម្រាប់ទស្សនវិស័យរយៈពេលខ្លីនិងមធ្យមខាងមុខ សេដ្ឋកិច្ចពិភពលោកបន្តប្រឈមនឹងភាពមិនច្បាស់លាស់កាន់តែច្រើន ដោយសារការកើនឡើងដង្ហោប្រដាប់អាវុធ ក៏ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយនៅតាមតំបន់នានា បន្ថែមលើនិន្នាការគាំពារនិយម និងហានិភ័យនៃការប្រែប្រួលអាកាសធាតុគួបផ្សំនឹងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩ ជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍ។ កត្តាទាំងនេះអាចប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ លំហូរវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកថយចុះលឿនជាងការរំពឹងទុក និងដាក់សម្ពាធលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាបង្កើន

ហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ។ នៅឆ្នាំ២០២៥ មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះល្បឿនមកត្រឹម ២,៨% ពីអត្រា ៣,៣% នៅឆ្នាំ២០២៤ ហើយអាចកើនឡើង ៣% នៅឆ្នាំ២០២៦។

ស្ថិតក្នុងបរិការណ៍នេះ សេដ្ឋកិច្ចកម្ពុជាអាចប្រឈមនឹងហានិភ័យខាងក្រៅកាន់តែខ្លាំង ជាពិសេសការអនុវត្តពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ជម្លោះព្រំដែនកម្ពុជា-ថៃ និងភាពតានតឹងភូមិសាស្ត្រនយោបាយពិភពលោកនិងតំបន់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញវិនិយោគផ្ទាល់បរទេស និងទេសចរណ៍នៅកម្ពុជា។ ទន្ទឹមនឹងហានិភ័យខាងក្រៅ សេដ្ឋកិច្ចកម្ពុជាក៏បន្តមានបញ្ហាប្រឈមខាងក្នុងមួយចំនួនផងដែរ រួមមានភាពទន់ខ្សោយនៃវិស័យសំណង់និងអចលនទ្រព្យ និងការងើបឡើងមិនទាន់ពេញលេញនៃវិស័យទេសចរណ៍ក្នុងពេលដែលការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅមានកម្រិតនៅឡើយ។ ជាមួយគ្នានេះ ប្រព័ន្ធធនាគារបន្តប្រឈមនឹងភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចផងដែរ ដែលអាចបន្តនាំឱ្យឥណទានមានកំណើនយឺត ហើយអនុបាតឥណទានមិនដំណើរការមានកម្រិតខ្ពស់។

អតិផរណាត្រូវបានព្យាករថាមានកម្រិតជាមធ្យម ២,៤% ដែលជាកម្រិតទាបអាចគ្រប់គ្រងបាន ដោយសារការផ្គត់ផ្គង់ក្នុងស្រុកបន្តមានភាពរឹងមាំ ហើយថ្លៃប្រេងនៅពិភពលោកមាននិន្នាការថយចុះ។ នៅក្នុងប្រព័ន្ធធនាគារ ភាពធន់នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងបន្តបំពេញតួនាទីជាអន្តរការីយកម្មហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច ស្របពេលដែលការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ នឹងបន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចឌីជីថល។

ផ្អែកលើការព្យាករលើកំណើនតាមវិស័យ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ត្រូវបានរំពឹងថានឹងអាចសម្រេចបានក្នុងអត្រា ៥,២% មុននឹងកើនឡើងក្នុងអត្រា ៥,៣% នាឆ្នាំ២០២៦។ កំណើននេះត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលក្នុងវិស័យកម្មន្តសាល និងការបន្តងើបឡើងថែមទៀតនៃវិស័យទេសចរណ៍ ខណៈដែលវិស័យកសិកម្មបន្តមានកំណើនទាប។ ទោះយ៉ាងណាការនាំចេញអាចថយចុះល្បឿននៅក្នុងឆមាសទី២នេះ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក ដែលមានចំណែកទីផ្សារធំជាងគេរហូតដល់ ៣៧,៥% ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ រក្សាអត្រាពន្ធគយបដិការក្នុងកម្រិត ៣៦% លើទំនិញកម្ពុជាដោយសារអត្រានេះមានកម្រិតខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់ ដែលជាដៃគូប្រកួតប្រជែងសំខាន់ៗរបស់កម្ពុជា ដូចជា វៀតណាម ២០% និងឥណ្ឌូនេស៊ី ១៩%។ ការណ៍នេះអាចមានផលប៉ះពាល់ដល់វិស័យកាត់ដេរ និងប្រាក់ចំណូលរបស់កម្មករនិយោជិត និងអ្នកទទួលផលមួយចំនួនទៀត ដូចជា សមាជិកក្រុមគ្រួសារនិងអ្នកប្រកបអាជីវកម្មផ្សេងៗ។

ដោយឡែក ការវិវត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដែលបានឈានទៅដល់ការផ្ទុះអាវុធក្នុងទ្រង់ទ្រាយធំ បានបន្ថែមសម្ពាធមកលើទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងអាចជះ

ឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសេដ្ឋកិច្ចនិងសង្គម ជាពិសេសវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទ្វេភាគី។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាតែងតែចាត់ទុកសន្តិភាពជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចប្រកបដោយថាមពលនិងចីរភាព តាមរយៈការបង្កលក្ខណៈអំណោយផលដល់ការអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានាឱ្យប្រព្រឹត្តទៅដោយពិលាស។ ក្នុងស្មារតីសន្តិភាពនិយមនេះ កម្ពុជាតែងតែ ប្រកាន់ជំហរចង់ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែភាគីថៃតែង បដិសេធយន្តការនេះ ព្រមទាំងបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ដែលធ្វើឱ្យយើងគ្មានជម្រើសអ្វី ក្រៅពីការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធក្រោមសិទ្ធិស្វ័យការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ក្នុងកាលៈទេសៈនេះ ខ្ញុំសូមអំពាវនាវដល់មន្ត្រី-បុគ្គលិកយើងចូលរួមផ្តល់ការគាំទ្រ និងផ្តល់កម្លាំងចិត្តដល់ កងទ័ពកម្ពុជានៅសមរភូមិជួរមុខ ដែលបាននិងកំពុងតស៊ូយ៉ាងអង់អាចក្លាហានដោយមិនខ្លាចពលីជីវិត ក្នុង បុព្វហេតុការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិមាតុភូមិយើងទាំងអស់គ្នា។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាទាំងអស់ ជាទីមេត្រី!

ដើម្បីជ្រាបពីសមិទ្ធផលលម្អិត ដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន និងទិសដៅការងារសំខាន់ៗ ខ្ញុំសូមអង្គសន្និបាតមេត្តាត្រងត្រាប់ស្តាប់បទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំយើង ដែលនឹងរាយការណ៍ជូន អង្គសន្និបាតនាពេលបន្តិចទៀតនេះ។ ខ្ញុំសូមជូនពរឱ្យអង្គសន្និបាតរបស់យើងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា។

ខ្ញុំសូមប្រកាសបើកអង្គសន្និបាតជាផ្លូវការចាប់ពីពេលនេះតទៅ។

សូមអរគុណ!



អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ខ្ញុំសូមលើកឡើងនូវទិសដៅការងារចម្បងៗមួយចំនួន ដែលធនាគារជាតិនៃកម្ពុជា នឹងត្រូវអនុវត្ត ដូចតទៅ៖

១/-ការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដោយផ្ដោតលើការ៖

- រក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីរួមចំណែករក្សាស្ថិរភាពថ្លៃ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើរូបិយវត្ថុជាតិ
- អភិវឌ្ឍឧបករណ៍នយោបាយរូបិយវត្ថុ និងទីផ្សារអន្តរធនាគារ ដោយជំរុញសកម្មភាពប្រតិបត្តិការជួញដូរក្នុងថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)
- លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយពង្រឹងការយល់ដឹងរបស់សាធារណជន ព្រមទាំងជំរុញការបិទស្លាកថ្លៃលើទំនិញនិងសេវានានាជាប្រាក់រៀល ក៏ដូចជាការបើកប្រាក់បៀវត្សរ៍មួយផ្នែកជាប្រាក់រៀល និង
- រៀបចំយុទ្ធសាស្ត្រលើកកម្ពស់ប្រាក់រៀល ដោយមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងសមស្របសម្រាប់ការអនុវត្ត។

២/-ការអភិវឌ្ឍនិងការពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដោយយកចិត្តទុកដាក់លើការ៖

- អនុវត្តវិធីសាស្ត្រត្រួតពិនិត្យផ្នែកលើហានិភ័យនិងទស្សនៈអនាគត និងពង្រឹងការតាមដាននិងវាយតម្លៃហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ ដើម្បីជាមូលដ្ឋានក្នុងការដាក់ចេញវិធានការម៉ាក្រូនិងមីក្រូប្រុងប្រយ័ត្នប្រកបដោយប្រសិទ្ធភាព
- ធ្វើស្រួលសេចក្តីជាប្រចាំលើភាពរឹងមាំផ្នែកដើមទុន និងសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- តាមដានការអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធុនតូចនិងមធ្យម និង
- អភិវឌ្ឍយន្តការការពារប្រាក់បញ្ញើ ក្របខណ្ឌបង្ការនិងគ្រប់គ្រងវិបត្តិ និងការរៀបចំច្បាប់និងបទប្បញ្ញត្តិនានា ដើម្បីពង្រឹងសំណាញ់សុវត្ថិភាពរបស់ប្រព័ន្ធធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។



៣/-ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដោយបន្ត៖

- ពង្រីកការតភ្ជាប់នៃប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ទាំងទ្វេភាគី ទាំងពហុភាគី ជាមួយប្រទេស និងដៃគូសហការនានាក្នុងតំបន់ និងអន្តរជាតិ
- អភិវឌ្ឍប្រព័ន្ធបាគងសម្រាប់ជំហានបន្ទាប់ និងជំរុញការប្រើប្រាស់ប្រព័ន្ធបាគងឱ្យកាន់តែ ទូលំទូលាយ និង
- ពង្រឹងប្រព័ន្ធការពារសុវត្ថិភាពបច្ចេកវិទ្យា និងក្របខណ្ឌបទប្បញ្ញត្តិពាក់ព័ន្ធ។

៤/-ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន តាមរយៈការ៖

- តាមដាន និងវាយតម្លៃលើយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ និងធ្វើបច្ចុប្បន្នកម្មសម្រាប់ឆ្នាំ២០២៦-២០៣០
- បន្តបញ្ឈប់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឌីជីថលឱ្យបានទូលំទូលាយ ជាពិសេសក្នុងចំណោម យុវជន សិស្ស-និស្សិត កម្មករ-កម្មកាវិនី ប្រជាពលរដ្ឋនៅតាមទីជនបទ អាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម
- យកចិត្តទុកដាក់ក្នុងការដោះស្រាយបណ្តឹងរបស់អតិថិជន ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ សាធារណជនមកលើប្រព័ន្ធធនាគារ
- បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ សំដៅប្រឆាំងនឹងការផ្តល់ឥណទានក្រៅផ្លូវការ និង គ្រប់គ្រងហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុឱ្យបានទាន់ពេលវេលា និង
- ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអនឡាញ។

៥/-ការពង្រឹងប្រសិទ្ធភាពសេវាធនាគារកណ្តាល ដោយយកចិត្តទុកដាក់លើការ៖

- លើកកម្ពស់គុណភាពសេវា និងបន្តផ្សព្វផ្សាយពីការផ្តល់សេវាជូនដល់ក្រសួង-មន្ទីរ និង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏ដូចជា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
- សម្របសម្រួលដល់ការបោះផ្សាយមូលបត្ររដ្ឋ ដោយជំរុញការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ និង
- សិក្សាពីលទ្ធភាពផ្តល់សេវាធនាគារកណ្តាលតាមប្រព័ន្ធឌីជីថល ដើម្បីពង្រឹងនីតិវិធី និង កាត់បន្ថយពេលវេលាក្នុងការផ្តល់សេវា ស្របតាមគោលនយោបាយជំរុញការធ្វើបរិវត្តកម្ម ឌីជីថលរបស់រាជរដ្ឋាភិបាល។

៦/-ការពង្រឹងការគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ តាមរយៈការ៖

- បំពេញតម្រូវការប្រើប្រាស់សាច់ប្រាក់ឱ្យបានទាន់ពេលវេលា ស្របតាមការរីកចម្រើននៃ សេដ្ឋកិច្ចជាតិនៅតាមតំបន់នានាទូទាំងប្រទេស

- បន្តលើកកម្ពស់គុណភាព សោភ័ណភាព និងសុវត្ថិភាពក្រដាសប្រាក់
- យកចិត្តទុកដាក់ជាប្រចាំលើការគ្រប់គ្រងការដឹកជញ្ជូនធនបត្រ និងការថែរក្សាសុវត្ថិភាព ឃ្លាំងបេឡា និង
- បង្កើនប្រសិទ្ធភាពគ្រប់គ្រងតម្រូវការសាច់ប្រាក់ និងភាពលឿនរហ័សសាច់ប្រាក់ ដោយការដឹកជញ្ជូន ពីសាខាដែលលើសទៅសាខាដែលមានតម្រូវការដោយផ្ទាល់។

៧/-ការលើកកម្ពស់ហិរញ្ញប្បទានប្រកបដោយចីរភាព ដោយផ្ដោតលើការ៖

- បញ្ចប់ការរៀបចំផែនទីមគ្គុទ្ទេសក៍សម្រាប់ហិរញ្ញវត្ថុបែតងនៅកម្ពុជា
- ពង្រីកការអភិវឌ្ឍប្រព័ន្ធរដ្ឋាករសាស្ត្រស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា និង
- បន្តវិនិយោគទុនបម្រុងអន្តរជាតិផ្នែកមួយលើសញ្ញាបណ្ណបែតង ដែលបោះផ្សាយដោយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ។

៨/-ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយយកចិត្តទុកដាក់លើការ៖

- សម្របសម្រួលការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពី ការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម លើកទី២
- ពង្រឹងចំណេះដឹងរបស់ភាគីពាក់ព័ន្ធជាប់ជាប្រចាំ និងយកចិត្តទុកដាក់ពិនិត្យនិងតាមដាន ការអនុវត្តច្បាប់របស់បុគ្គលរាយការណ៍ ដែលស្ថិតក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យ ផ្សេងទៀត និង
- ពង្រឹងនិងពង្រីកកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងស្រុកនិងក្រៅប្រទេស ដើម្បីទប់ស្កាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។

៩/-ការអភិវឌ្ឍធនធានមនុស្ស ដោយបន្តយកចិត្តទុកដាក់លើការ៖

- លើកទឹកចិត្តមន្ត្រីបុគ្គលិកទាំងអស់ឱ្យបន្តខិតខំអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការចូលរួម វគ្គបណ្តុះបណ្តាលផ្សេងៗ និងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីគ្នាទៅវិញទៅមក
- បន្តរៀបចំវគ្គបណ្តុះបណ្តាលនានា ទាំងការសិក្សាផ្ទាល់ ទាំងការសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញផ្សេងៗតាមការចាំបាច់ និង
- លើកកម្ពស់គុណភាពសិក្សារបស់វិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ដើម្បីរួមចំណែក កសាងធនធានមនុស្សក្នុងវិស័យធនាគារ។

១០/-ការលើកកម្ពស់ការងារទំនាក់ទំនងសាធារណៈ និងការរួមចំណែកក្នុងការងារសង្គម ដោយ ផ្ដោតលើការ៖

- ផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសការបង្កើតវីដេអូខ្លីៗ ដែលសាធារណជនងាយយល់ និងឆាប់ចាប់បាននូវខ្លឹមសារអំពីតួនាទី និងការអនុវត្តគោលនយោបាយរបស់ធនាគារកណ្តាល ក៏ដូចជាវឌ្ឍនភាពនិងសមិទ្ធផលថ្មីៗក្នុងប្រព័ន្ធធនាគារ
- ឆ្លើយតប និងពន្យល់បកស្រាយឱ្យបានទាន់ពេលវេលាតាមបណ្តាញសង្គមនានា សំដៅប្រយុទ្ធប្រឆាំងនឹងការផ្តល់ព័ត៌មានក្លែងក្លាយ
- ចូលរួមគាំទ្រតាមរយៈ Like, Share និង Comment លើបណ្តាញសង្គមរបស់ធនាគារជាតិនៃកម្ពុជា ឬព័ត៌មានណាដែលជាការពិត និងមានឧត្តមប្រយោជន៍ដល់កម្ពុជា ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ និង
- ចូលរួមឱ្យបានច្រើនកុះករក្នុងសកម្មភាពសង្គម និងកម្មវិធីសប្បុរសធម៌ផ្សេងៗ ជាពិសេសក្នុងវិស័យអប់រំ សុខាភិបាល និងសាសនា ក៏ដូចជាការចូលរួមជួយតាមលទ្ធភាពដល់ប្រជាពលរដ្ឋដែលរងគ្រោះពីជម្លោះតាមព្រំដែនកម្ពុជា-ថៃ។

១១/-ការពង្រឹងអភិបាលកិច្ច ដោយត្រូវបន្ត៖

- អនុវត្តការងារសវនកម្មផ្ទៃក្នុងនិងអធិការកិច្ច ទាំងនៅស្នាក់ការកណ្តាល ទាំងនៅសាខារាជធានី-ខេត្តដើម្បីលើកកម្ពស់ការត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យផ្សេងៗ
- បង្កើនការស្វែងយល់ និងយកចិត្តទុកដាក់លើការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ និងសេចក្តីណែនាំនានារបស់ធនាគារជាតិនៃកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការធនាគារកណ្តាល និង
- ពង្រឹងការគោរពវិន័យនិងបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ និងទទួលខុសត្រូវលើមុខងារ-ការកិច្ច ដោយអនុវត្តការងារតាមការចាត់តាំងនិងឋានានុក្រមរដ្ឋបាល ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ។

១២/-ការលើកកម្ពស់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុ ដោយ៖

- បន្តកែលម្អការតាំងបង្ហាញ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ដើម្បីលើកកម្ពស់ចំណេះដឹងរបស់ភ្ញៀវមកទស្សនាសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ
- ពង្រីកកិច្ចសហការជាមួយស្ថាប័នដៃគូនានា ដើម្បីរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់សិស្ស-និស្សិត ជាពិសេសពីតាមបណ្តាខេត្ត និង

- ជំរុញការរៀបចំសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុនៅខេត្តបាត់ដំបង និងមជ្ឈមណ្ឌលតាំងពិព័រណ៍នៅខេត្តកំពត ដើម្បីចូលរួមថែរក្សា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុរបស់កម្ពុជា។

១៣/- ការពង្រឹងការងារនៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដោយផ្ដោតលើការ៖

- ចូលរួមបំពេញតម្រូវការរូបិយវត្ថុ ដើម្បីគាំទ្រការរីកចម្រើនក្នុងតំបន់
- ចូលរួមក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗ តាមរយៈការប្រមូលទិន្នន័យនានាដូចជា អតិផរណា អត្រាប្តូរប្រាក់ ការអង្កេតទំនុកចិត្តធុរកិច្ច ជាដើម
- ឆ្លើយតបរាល់បណ្តឹងឬការសាកសួរព័ត៌មានផ្សេងៗតាមប្រព័ន្ធអាតឡាញ និងចូលរួមលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធនឹងការឆ្លើយតបបញ្ហា និង
- បន្តជំរុញការប្រើប្រាស់ប្រាក់រៀល តាមរយៈការប្តូរក្រដាសប្រាក់ចាស់ ទុក រហែក ឬត្រូវរងការខូចខាតដោយប្រការផ្សេងៗ និងបន្តយុទ្ធនាការប្តូរប្រាក់ នៅតាមទីប្រជុំជននានា ឱ្យបានទូលំទូលាយ។

១៤/- ការពង្រឹងតួនាទីសមាគមមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ដោយ៖

- បន្តរួមចំណែកសម្រាលទុក្ខលំបាករបស់សមាជិកនិងគ្រួសារសមាជិក ដែលជួបប្រទះនឹងជំងឺធ្ងន់ធ្ងរឬមរណភាព ក្រោមស្មារតីសង្គមភាព និងភាគរភាព
- ពង្រឹងការគ្រប់គ្រងមូលនិធិរបស់សមាគមឱ្យមានប្រសិទ្ធភាព និងចំគោលដៅ និង
- កែសម្រួលលក្ខខណ្ឌក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ ស្របតាមស្ថានភាពនិងតម្រូវការជាក់ស្តែង។

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីមេត្រី!

ខ្ញុំជឿជាក់ថា សមាជិក-សមាជិកានៃអង្គសន្និបាតរបស់យើងពិតជាភ្ជាប់បាននូវខ្លឹមសារសំខាន់ៗនៃលទ្ធផល និងទិសដៅការងារ ដែលបានលើកឡើងក្នុងអង្គសន្និបាត។ ខ្ញុំសូមស្នើឱ្យថ្នាក់ដឹកនាំតាមបណ្តានាយកដ្ឋាន អង្គភាព និងសាខាធនាគារជាតិនៃកម្ពុជាទាំងអស់ ផ្សព្វផ្សាយបន្តនូវខ្លឹមសារនៃអង្គសន្និបាតរបស់យើងនាពេលនេះ ឱ្យបានទូលំទូលាយដល់មន្ត្រីបុគ្គលិក ដើម្បីយល់ច្បាស់ពីទិសដៅរួមរបស់យើងទាំងអស់គ្នា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកយើងនឹងបន្តរួមចំណែកសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធធនាគារ ដើម្បីជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិទាំងមូល។

ក្នុងស្ថានភាពដែលបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកម្ដៅនេះ ខ្ញុំសូមគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ **សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងម្លាំងប្រដាប់អាវុធ

ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបាននិងកំពុងតស៊ូពុះពារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី ទាំងលើសមរភូមិការទូត ទាំងលើសមរភូមិយោធា។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញ ចូលរួមក្នុងអង្គសន្និបាត សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ខ្ញុំសូមប្រកាសបិទអង្គសន្និបាតរបស់យើងជាស្ថាពរ។

សូមអរគុណ!



សុន្ទរកថា
ឯកឧត្តម ស៊ី សន្តិសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា
ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី "វិបត្តិនិងបញ្ហាប្រឈម
នៅក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយរូបិយវត្ថុ"

Remarks by

H.E. Sum Sannisith Deputy Governor of the National Bank of Cambodia

at the training course on "Issues and Challenges in Macroeconomics and Monetary Policy"

Phnom Penh, 1st September 2025

🙏🙏🙏🙏🙏🙏

- Dr. Ole Jens Rummel, Director of Macroeconomic and Monetary Policy Management, the SEACEN Centre,
- Mr. Kosuke Nishino, Director of Monetary Affairs Department, Bank of Japan
- Distinguished Resource Speakers
- Excellencies, Ladies and Gentlemen,



Good morning!

It is both a privilege and a pleasure for me to welcome you to Phnom Penh for the SEACEN-Bank of Japan Course on Issues and Challenges in Macroeconomics and Monetary Policy. On behalf of the National Bank of Cambodia, I wish to express our appreciation to the SEACEN Centre and the Bank of Japan for the seamless collaboration in organizing this important program, and to the distinguished experts who will be guiding our discussions in the days ahead.

The course comes at a timely juncture, as central banks around the world are facing an increasingly complex policy environment. Traditional challenges such as maintaining price stability, fostering sustainable growth, and ensuring financial stability have not diminished. Yet, they are now layered with new and evolving dynamics-technological disruption, climate-related risks, financial globalization, demographic shifts, and geopolitical uncertainties. These developments are reshaping the way monetary policy is designed, communicated, and transmitted into the real economy.

For many of us, the post-pandemic years have underscored the importance of agility and adaptability in policy responses. Central banks have had to deploy a wider array of instruments, balance multiple and sometimes competing objectives, and address the unintended consequences of unconventional policies. At the same time, we are reminded that our ultimate mandates—whether price

stability, financial stability, or inclusive growth-remain constant. What changes is the landscape in which these goals must be pursued, and the tools at our disposal.

This program is therefore highly relevant. It provides not only a rigorous platform to deepen our technical knowledge of monetary policy frameworks, transmission mechanisms, and macro-financial linkages, but also a space to reflect on broader structural forces shaping the global and regional economy. Importantly, it allows us to share experiences across jurisdictions, to compare approaches, and to draw lessons that may inform our own institutional practices.

I believe that such exchanges are particularly valuable in a region like ours, where economic and financial integration continues to deepen. The challenges we face are rarely confined within national borders; rather, they spill over across economies and demand cooperative solutions. This course will strengthen not only our individual capacities but also our collective resilience as a region.

Excellencies, Ladies and Gentlemen,

Allow me also to emphasize that learning is not confined to technical sessions alone. Equally important is the building of relationships among peers, which fosters mutual understanding and trust. I encourage all participants to actively engage, to share candidly from your own national contexts, and to take full advantage of the diversity of expertise gathered here.

We hope that your stay will be both intellectually rewarding and personally memorable. Beyond the formal program, we invite you to experience the rich culture, hospitality, and dynamism of Phnom Penh.

Let me conclude by once again thanking the SEACEN centre, the Bank of Japan, our distinguished speakers, and all of you, the participants, for making this program possible. I wish you a most fruitful week of leaning, networking and collaboration.

Thank you!

សុន្ទរកថា
ឯកឧត្តម រ៉េត សុវណ្ណរក្សៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា
ក្នុងព្រឹត្តិការណ៍ "វេទិកាសហប្រតិបត្តិការនិងអភិវឌ្ឍន៍ហិរញ្ញវត្ថុចិន-អាស៊ាន"

Remarks by
H.E. Rath Sovannorak Deputy Governor of the National Bank of Cambodia
at the “China-ASEAN Financial Cooperation and Development Forum”
Nanning People's Republic of China, 18th September 2025

- Distinguished Guests, Excellencies,
Ladies and Gentlemen,
Good morning!

It is my great honor to participate in this year's China-ASEAN Financial Cooperation and Development Forum. I would like to express my profound appreciation to the People's Government of Guangxi Zhuang Autonomous Region, the China Society for Finance and Banking, and the Asian Financial Cooperation Association for co-hosting this important event alongside the China-ASEAN Expo.



The continued progress of the China-ASEAN Free Trade Area (CAFTA), now advanced to version 3.0, reflects our region's determination to deepen integration and promote open trade, even at a time when protectionist sentiments are rising in other parts of the world.

Today, China and ASEAN are each other's largest trading partners, with a combined GDP of around USD 23 trillion and a population exceeding two billion. These figures demonstrate the importance of our partnership not only to our region, but also to the global economy.

For Cambodia, our ties with China stretch back centuries and have evolved into what we now proudly call an “Ironclad Friendship.” This relationship has translated into strong cooperation across trade, investment, and development. China remains Cambodia's largest source of foreign direct investment and our top trading partner. In 2024, bilateral trade reached USD 15 billion — a 24 percent increase from the previous year. As an ASEAN member state, Cambodia therefore strongly supports China and ASEAN's shared choice of multilateralism and open trade as the path toward sustainable growth.

The world economy has benefitted greatly from international trade, which enables goods and services to be produced where they are most competitive, creating efficiency and lowering costs for consumers. While globalization does bring adjustment challenges, its benefits far outweigh its

drawbacks. History has shown that protectionism leads only to inefficiency and slower growth. Thus, open trade must remain at the heart of our economic strategies, and the advancement of CAFTA is a powerful signal of our region's commitment to that principle.

In the same spirit, financial cooperation is equally vital. By enabling the free and efficient flow of capital, we ensure that resources are allocated to the most productive uses across the region, driving shared prosperity. Allow me to highlight four key areas where progress is being made and where further cooperation would be particularly impactful:

1. Green Finance

ASEAN and China face a significant funding gap in realizing our green development ambitions. Although our region collectively holds reserves of USD 4.3 trillion, most are invested in developed country assets. Redirecting even a portion of these resources into regional green bonds and sustainable finance products could generate far greater impact. At the same time, we should work to harmonize our green finance standards — for example, by improving interoperability between ASEAN and China's sustainable finance taxonomies. A common framework will enhance investor confidence and accelerate green capital flows across the region.

2. Local Currency Settlement

Cross-border trade between ASEAN and China still relies heavily on the US dollar, creating inefficiencies and exposure to external shocks. Expanding the use of local currencies would improve payment efficiency, reduce vulnerability to exchange rate volatility, and strengthen regional financial resilience. Cambodia and China have already taken steps in this direction: the National Bank of Cambodia and the People's Bank of China signed an Agreement on Bilateral Local Currency Cooperation in 2021, and we continue to promote settlement in our respective currencies through selected commercial banks.

3. Payment System Connectivity

Fast, affordable cross-border payments are essential for trade and integration. Building on the 2023 Memorandum of Understanding between the National Bank of Cambodia and the People's Bank of China on financial innovation and payment systems, our two countries have already connected payment infrastructures, enabling citizens to use QR payments in each other's markets. Regionally, initiatives such as ASEAN's Regional Payment Connectivity (RPC) and the BIS Project Nexus are moving us closer to seamless payments, though challenges such as system fragmentation, regulatory misalignment, and cybersecurity risks remain. Overcoming these barriers will be key to unlocking the full benefits of integration.

4. Regional Financial Safety Nets

With financial systems increasingly interconnected, crises inevitably carry cross-border risks. Regional cooperation is therefore essential. The Chiang Mai Initiative Multilateralization (CMIM)

provides a framework for mutual support, but it remains untested in a real crisis. Continued efforts to strengthen its adequacy, accessibility, and effectiveness are crucial. A robust safety net will allow member states to mitigate shocks, safeguard stability, and maintain growth momentum.

Distinguished Guests, Excellencies, Ladies and Gentlemen,

I have highlighted four areas of cooperation that will facilitate trade, enhance resilience, and support sustainable growth. But there are many more opportunities we can explore together. For decades, ASEAN and China have been the engine of global growth. To sustain this role, our financial systems must continue to innovate, adapt, and deepen integration. With the successful completion of CAFTA 3.0, let us seize this momentum to reinforce our spirit of partnership. Together, we can build a stronger, greener, and more resilient future for our peoples.

In closing, I wish you all good health, happiness, and continued success.

Thank you!

ប្រសិនបើយើងប្រៀបធៀបនឹងសម័យមុន សន្សំលុយគឺនៅក្នុងកូនជ្រូក ឬក្រោមពូក ហើយបើទៅធនាគារ ក៏ត្រូវឈរជួរពីរីម៉ោងនៅធនាគារដើម្បីបង់ប្រាក់ ខណៈដែលសព្វថ្ងៃនេះ គឺតាមរយៈ Mobile Banking យើង អាចសន្សំលុយ ខ្ចីលុយ ចាយលុយ និងវិនិយោគបានគ្រប់យ៉ាងក្នុងមួយទូរស័ព្ទ។

ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បានផ្តល់ភាពងាយស្រួល និងទំនើបសម្រាប់ជីវភាពប្រចាំថ្ងៃ។ ការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាឌីជីថល និងសេវាហិរញ្ញវត្ថុ បានផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែបដល់ប្រជាជន និងធ្វើឱ្យជីវភាពមានការប្រសើរឡើងជាប្រយោជន៍ដល់សង្គមសេដ្ឋកិច្ចទាំង មូល។

ចំណេះដឹងហិរញ្ញវត្ថុគឺជាមូលដ្ឋានដ៏សំខាន់នៃជីវិត ដែលអាចជួយអ្នកឱ្យរស់នៅក្នុងលក្ខខណ្ឌដ៏ល្អ ពេញមួយជីវិត។ ចំណេះដឹងហិរញ្ញវត្ថុ គឺជាការចេះគ្រប់គ្រង និងប្រើប្រាស់លុយដោយភាពវៃឆ្លាត។ ធនាគារជាតិ នៃកម្ពុជា បានចាប់ផ្តើមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការងារបញ្ញាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ តាំងពីឆ្នាំ២០១៧។

បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការងារបញ្ញាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា ចំណេះទូទៅពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ក្នុងគោលបំណងដើម្បីសិស្សានុសិស្សយល់ដឹងអំពីលុយ ការវិនិយោគ ការសន្សំ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ជាការងារចាំបាច់ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាព ក្នុងការធ្វើការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។

ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ ដោយសារមិនត្រឹមតែផ្តល់លទ្ធភាពដល់យើងទទួលបានសេវា ហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែបានបង្កើតជម្រើសនិងឱកាសជាច្រើន។ តួយ៉ាង e-wallets, mobile banking, micro-loan និង fintech platforms យុវជនអាចចាប់ផ្តើមអាជីវកម្ម វិនិយោគ និង សន្សំលុយផ្ទាល់ខ្លួន ប៉ុន្តែក៏ ទាមទារការយល់ដឹងអំពីការប្រើប្រាស់ដោយត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន។ ចៀសវាង ការសម្រេចចិត្តខុសឆ្គងក្នុងស្ថានភាពមានបំណុល និងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់ ដែលគ្មានការការពារពីច្បាប់។

អង្គពិធីជាទីមេត្រី!

ខ្ញុំមានសុទិដ្ឋិនិយម និងសង្ឃឹមថាឱកាសលើកនេះ ប្អូនៗនឹងទទួលបានចំណេះដឹងហិរញ្ញវត្ថុពីការសិក្សា ស្រាវជ្រាវ និងប្រកួតប្រជែងនេះ ដើម្បីជាដើមទុនជំរុញការរីកលូតលាស់ និងភាពជោគជ័យរបស់ប្អូនៗក្នុង ពេលអនាគត។

ទោះជាទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភី ការចូលរួមនេះបានបន្សល់ទុកនូវបទពិសោធន៍ ល្អៗ និងចំណេះដឹងដល់ប្អូនៗគ្រប់ៗគ្នា។

ជាចុងក្រោយ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមជួបពុទ្ធពរ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ។

ខ្ញុំសូមប្រកាសបើកកម្មវិធីប្រកួត ក្រោមប្រធានបទ ស្តីពី “នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ” ចាប់ពីពេលនេះ តទៅ ។

សូមអរគុណ!



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិនៃ កម្ពុជា

លេខ.....

ថ្ងៃ អាទិត្យ ២ កើត ខែ ភទ្របទ្ទិ ឆ្នាំ ម្ស្វា ឆ្នាំ ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥

សេចក្តីជូនដំណឹង
ស្តីពី

ការប្តូរប្រាក់បាតថៃ នៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់

ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ដើម្បីសម្រួលដល់ការប្តូរប្រាក់បាតថៃ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីប្រទេសថៃ ធនាគារជាតិនៃកម្ពុជា បានផ្តល់ការណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ក្នុងការផ្តល់សេវាប្តូរប្រាក់បាតក្នុងអត្រាទីផ្សារ។ បច្ចុប្បន្ន សាខាធនាគារ អេស៊ីលីដា បានអនុវត្តតាមការជូនដំណឹងនេះ ហើយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ផ្សេងៗទៀតនឹងបន្តអនុវត្តការប្តូរប្រាក់នេះ ដើម្បីការពារផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ធនាគារជាតិនៃកម្ពុជា សូមអំណរនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ទាំងអស់ ចូលរួមសហការទទួលប្តូរប្រាក់បាតថៃទៅប្រាក់រៀលក្នុងអត្រាទីផ្សារ ដោយស្មារតីសាមគ្គីភាព និងជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈនេះ។ ៗ

ទំនាក់ទំនង ៖
អង្គភាពទំនាក់ទំនង ធនាគារជាតិនៃកម្ពុជា
ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦
អ៊ីម៉ែល ៖ nbcccommunication@nbc.gov.kh
បណ្តាញសារព័ត៌មានជូនការរបស់ធនាគារជាតិនៃកម្ពុជា ៖
www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbcccambodia ,
www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia ,
www.youtube.com/channel/UC3GoCm_QGSSLjXZXybcATfA

Thank you.

ប្រាប់សំបុត្រលេខ ២៥, ឡូតិ៍លេខ ៨៨ ផ្លូវលេខ ១០២ កែងផ្លូវលេខ ១៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ , ទូរស័ព្ទ ៖ (៨៥៥-២៣) ៧២២ ៥៦៣, ទូរស័ព្ទ / ទូរសារ ៖ (៨៥៥-២៣) ៨២៦ ១១៧



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធនាគារជាតិ នៃ កម្ពុជា

លេខ...២១៧...០២៤...០១៤...៧...៤...១៤

ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

សេចក្តីណែនាំ
ស្តីពី

វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ

ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីជួយសម្រាលបន្ទុកដល់ យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ ព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រេចដាក់ចេញនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះដល់អតិថិជនជាជនភៀសស៊ីក ដោយ៖
 - ក. លើកលែងរាល់កម្រៃនិងការដាក់ពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និង
 - ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ
២. ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖
 - ក. លើកលែងរាល់កម្រៃនិងការដាក់ពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពី ថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការ ដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ
 - ខ. លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើ ប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ

- គ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ១០ (ដប់) លានរៀល របស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន និង
- ឃ. បន្ថែមលើចំណុច ២.ក និង ២.ខ ខាងលើ លុបចោលឥណទានរហូតដល់ចំនួន ៨០ (ប្រាំសិប) លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី
៣. តម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន និង
៤. លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែងដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
- គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។


ជិត សុវណ្ណារិទ្ធ

**ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ**



ក្រសួងមហាផ្ទៃ



ធនាគារជាតិនៃកម្ពុជា



អង្គាធរសេវាហិរញ្ញវត្ថុនៃមន្ទីរធនាគារ

សេចក្តីថ្លែងការណ៍រួម

**រវាង ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអង្គាធរសេវាហិរញ្ញវត្ថុនៃមន្ទីរធនាគារ
ស្តីពី**

**ការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ
សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម
សម្រាប់ធានាលើកម្ចី**

កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សង្កេត
ឃើញថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួនបានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ដែលធ្វើឡើងដោយគ្មាន
ការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី
ដោយផ្ទាល់ និងតាមអនឡាញ ជាដើម។ ក្នុងនោះបុគ្គលមួយចំនួន ថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ
រៀបចំខុសស្របចិត្ត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ
សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)
សម្រាប់ធានាកម្ចីទៀតផង។ សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា
ដែលអាចត្រូវផ្ដន្ទាទោស និងដាក់ពន្ធនាគារបាន។

យោងតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មាត្រា២២ បានចែងថា ការផ្តល់ឥណទានគ្រប់ប្រភេទ
ចំពោះសាធារណជន ដោយមានកម្រៃ រាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា ត្រូវបាន
ចាត់ទុកថាបានធ្វើអាជីវកម្មធនាគារ។ រាល់ការប្រកបអាជីវកម្មធនាគារនិងហិរញ្ញវត្ថុ ត្រូវស្នើសុំ និងទទួលបាន
អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាដែលជាអាជ្ញាធរអាណាព្យាបាល មុននឹងអាចផ្តល់សេវាកម្ម
ជូនសាធារណជនបាន។ ផ្អែកតាមមាត្រា៥៥ បានកំណត់បញ្ជាក់ថា “បុគ្គលណាជាឯកត្តជនក្តី ឬក្នុងនាមជាអង្គភាពក្តី
ដែលយកប្រតិបត្តិការធនាគារជាជំនាញជាប្រក្រតី និងសម្រាប់សាធារណជនដោយគ្មានការអនុញ្ញាត ត្រូវផ្ដន្ទាទោស
ដាក់ពន្ធនាគារពី មួយឆ្នាំ (១ឆ្នាំ) ដល់ប្រាំឆ្នាំ (៥ឆ្នាំ) និង ពិន័យជាប្រាក់ពី ប្រាំលានរៀល (៥.០០០.០០០៛) ដល់
ពីររយលានរៀល (២៥០.០០០.០០០៛) ឬ ទណ្ឌកម្មតែមួយក្នុងចំណោមទណ្ឌកម្មទាំងពីរ ដោយមិនទាន់
គិតដល់ការបិទគ្រឹះស្ថានផង”។

ទន្ទឹមនេះ ការធ្វើអាជីវកម្មបញ្ចាំនិងប្រតិភោគដោយអនុប្បទាន ត្រូវស្នើសុំនិងទទួលបានអាជ្ញាបណ្ណពី
និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ យោងតាម
ប្រការ៣៣ នៃប្រកាសស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មបញ្ចាំ និងប្រតិភោគ

ដោយអនុប្បទាន «ការធ្វើអាជីវកម្មបញ្ចាំ និង/ឬអាជីវកម្មប្រាក់កោតដោយអនុប្បទានដោយគ្មានអាជ្ញាបណ្ណ ឬការប្រើប្រាស់អាជ្ញាបណ្ណផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលការផាកពិន័យពី ន.អ.ប. ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។ ការធ្វើអាជីវកម្មបញ្ចាំ ឬអាជីវកម្មប្រាក់កោតដោយអនុប្បទានដោយគ្មានលិខិតអនុញ្ញាតអាជីវកម្ម ឬការប្រើប្រាស់លិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាពលើសពី ៦ (ប្រាំមួយ) ខែ ឡើងទៅ ត្រូវទទួលរងការផាកពិន័យពីមន្ទីរ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវបញ្ឈប់សកម្មភាពអាជីវកម្មជាបន្ទាន់។ ក្នុងករណីនោះតែបន្តប្រព្រឹត្តល្មើស ចំនួនទឹកប្រាក់ផាកពិន័យត្រូវគុណទ្វេដង»។

ដោយឡែក ការទទួលយក អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ ប័ណ្ណសមាជិក ប.ស.ស ដើម្បីដាក់ធានាកម្ចី គឺពុំស្របតាមស្មារតីក្រមរដ្ឋប្បវេណី ព្រោះថាឯកសារទាំងនេះ ពុំមានតម្លៃសេដ្ឋកិច្ចសម្រាប់សកម្មភាពពាណិជ្ជកម្ម ហើយក៏ពុំអាចយកមកដាក់ធានាកម្ចីបានឡើយ។ យោងតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាត្រា១២៩ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗដែលមានសញ្ជាតិខ្មែរ ដោយមិនអនុញ្ញាតឱ្យធ្វើការផ្លូវពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាក់កោតប្រក្សក្សបានឡើយ»។

ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សូមក្រើនរំលឹកជាថ្មីម្តងទៀតដល់នីតិបុគ្គល ឬរូបវន្តបុគ្គលឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដូចដែលបានរៀបរាប់ខាងលើ។ ក្នុងករណីនោះតែបន្តសកម្មភាពល្មើសនឹងបម្រាមខាងលើនេះ នីតិបុគ្គល ឬរូបវន្តបុគ្គលនោះ នឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល និងព្រហ្មទណ្ឌ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។

ថ្ងៃពុធ ១៣កើត ខែ កុម្ភៈ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៥



ទំនាក់ទំនង ៖

១/- ក្រសួងមហាផ្ទៃ

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៧២១ ៩០៥

អ៊ីម៉ែល ៖ cambodia@interior.gov.kh

២/- ធនាគារជាតិនៃកម្ពុជា

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៩៩០ ១៩៦

អ៊ីម៉ែល ៖ nbccommunication@nbc.gov.kh

៣/- និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

ទូរស័ព្ទ ៖ (៨៥៥) ៨៩ ៩២១ ១០៣

អ៊ីម៉ែល ៖ info@rpr.gov.kh

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា អញ្ជើញចម្រើនព្រះបរិត្ត និងវេប្រគេនអការសិក្សាថ្មីដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ



នាថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចម្រើនព្រះបរិត្ត និងវេប្រគេនអការសិក្សាថ្មីដល់ពុទ្ធិកសាកលវិទ្យាល័យ

ព្រះសីហនុរាជ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ សម្តេច ព្រះមហាសុមេនាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ អការសិក្សាថ្មីមួយខ្នងមានទំហំ ២៥ ម៉ែត្រ គុណនឹង ១៨,៦ ម៉ែត្រ កម្ពស់ ៤ ជាន់នេះ ជាសមិទ្ធផលថ្មីមួយដែលឆ្លើយតបទៅនឹងសំណូមពររបស់សម្តេចព្រះមហាអរិយធម៌



បណ្ឌិត យ៉ន សេងឃៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សំដៅបំពេញ កង្វះខាតអគារពុទ្ធិកសិក្សា ខណៈដែលចំនួនសិស្ស សមណនិស្សិតកំពុងកើនឡើង បន្ទាប់ពីការសាងសង់ បានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ។ ក្នុងទិវាដ៏ វិសេសវិសាលនេះ លោកជំទាវ ខៀវ ស៊ីណា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ព្រមទាំង

ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ក៏បានឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ **ឯកឧត្តមបណ្ឌិត ជា ចាន់គូ** និងវីរៈកងទ័ព កម្ពុជាដែលបានពលីជីវិត និងកំពុងបំពេញភារកិច្ច ទាំងអស់តាមព្រំដែន ដែលបានបូជាកម្លាំងកាយចិត្ត ការពារអធិបតេយ្យជាតិ បូរណភាពទឹកដីកម្ពុជា និង រក្សាសន្តិភាពជូនប្រជាជនកម្ពុជាផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥

នាថ្ងៃសៅរ៍ ៧ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។ នេះជាចំណាត់ថ្នាក់ល្អ

ដែលលោកជំទាវ ទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវ ទេសាភិបាល នាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹង ឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើ ពិភពលោកដូចជា លោកជំទាវ Christine Lagarde



ប្រធានធនាគារកណ្តាលអឺរ៉ុប **ឯកឧត្តម Eli Remolona** ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន និង **ឯកឧត្តម Chia Der Jiun** នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ជាដើម។ គួររំលឹកថា Global Finance បានផ្តល់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពីក្នុងចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ ១០០ ប្រទេស តាមរយៈការពិនិត្យលើ

ប្រសិទ្ធភាពនៃការអនុវត្តនយោបាយរូបិយវត្ថុក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាប្តូរប្រាក់។ ក្នុងនោះមានតែស្បៀងដែលត្រូវបានផ្តល់ចំណាត់ថ្នាក់ A-, A, និង A+ ប៉ុណ្ណោះដែលត្រូវបាន Global Finance រាយនាមក្នុងបញ្ជីចំណាត់ថ្នាក់កិត្តិយសនេះ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ឯកឧត្តមបណ្ឌិត Eli Remolona
ទេសាភិបាល ធនាគារកណ្តាលហ្វីលីពីន

នាថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តមបណ្ឌិត Eli Remolona ទេសាភិបាល ធនាគារ

កណ្តាលហ្វីលីពីន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំលើកទីពីរ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលហ្វីលីពីន នៅខេត្ត Bohol ប្រទេសហ្វីលីពីន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបាន





ពិភាក្សាផ្លាស់ប្តូរទស្សនាទាន និងបទពិសោធលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច វិស័យធនាគារ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពលើកិច្ចសហការពង្រឹងការតភ្ជាប់គម្រោងទូទាត់ឆ្លងដែន

ទ្វេភាគីតាមយុទ្ធសាស្ត្រ ដែលគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីជួយ សម្រួលដល់ការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោកជំទាវ Nguyen Thi Hong
ទេសាភិបាល ធនាគាររដ្ឋវៀតណាម

នាថ្ងៃចន្ទ ២កើតខែកទ្របទឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen

Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំប្រចាំឆ្នាំ២០២៥នេះ ត្រូវបានរៀបចំឡើងក្នុង



គោលបំណងពង្រឹងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ សំដៅរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅក្នុងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ពីស្ថានភាពសេដ្ឋកិច្ច នយោបាយរូបិយវត្ថុ ដំណើរការអភិវឌ្ឍន៍វិស័យធនាគារនៃប្រទេសទាំងពីរ និងបានឯកភាពលើកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៥-២០២៦ ដែលរួមមានដូចជា៖ i/-បង្កើនវិសាលភាពនៃការទូទាត់ទ្វេភាគី តាមរយៈការជំរុញឱ្យគ្រឹះស្ថាន

ធនាគារនិងហិរញ្ញវត្ថុកាន់តែច្រើនចូលរួម ii/-លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ (ប្រាក់រៀលខ្មែរនិងប្រាក់ដុងរៀតណាម) សម្រាប់ការទូទាត់ឆ្លងដែន នៃប្រជាជនក្នុងប្រទេសទាំងពីរ និង iii/-លើកកម្ពស់តួនាទីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសទាំងពីរ។ ជារួម ថ្នាក់ដឹកនាំនៃធនាគារកណ្តាលទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីសម្រាប់ឆ្នាំនេះ ដោយកិច្ចប្រជុំបានបញ្ចប់ទៅដោយភាពរីករាយ និងភាពស្និទ្ធស្នាលជាទីបំផុត។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនាពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក"



នាថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញអមដំណើរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទស្សនា

ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក" នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីនេះត្រូវបានសម្ពោធដោយក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាតំណាងរាស្ត្រមេបន្ទប់ក្រសួងពាណិជ្ជកម្មក្រោមការដឹកនាំរបស់លោកជំទាវ បង និង្នួល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមតាំងផលិតផលក្នុងស្រុករបស់សហគ្រាសខ្មែរជាច្រើនព្រមទាំងមានកម្មវិធីកីឡាពិភាក្សា ចែករំលែកចំណេះដឹងបទពិសោធន៍ ទស្សនៈនិងសិល្បៈកម្សាន្តជាច្រើនផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងន័យជំរុញផលិតផលក្នុងស្រុក ក៏ដូចជាស្វែងឱ្យឃើញពីស្មារតីរូបរួមជាតិផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)



នាថ្ងៃអាទិត្យ ៦កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញទទួលលិខិតថ្លែងអំណរគុណពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលបានចូលរួមឧបត្ថម្ភគាំទ្រពិធី

ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ "ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក" ក្នុងឱកាសបិទពិធីពិព័រណ៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ការចូលរួមនេះសបញ្ជាក់អំពីទឹកចិត្តស្រឡាញ់ និងគាំទ្រផលិតផលខ្មែរក្នុងស្មារតីរួបរួមជាតិ ព្រមទាំងរួមចំណែកក្នុងការគាំទ្រការផលិតក្នុងស្រុក ដើម្បីជំរុញផលិតភាព និងកំណើនសេដ្ឋកិច្ចជាតិ ល្អប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំពាក់ព័ន្ធរបស់សហព័ន្ធ បរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅទីក្រុង Swakopmund ប្រទេសណាមីប៊ី



នាថ្ងៃអង្គារ ១០កើត ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងកិច្ចប្រជុំ ពាក់ព័ន្ធរបស់សហព័ន្ធបរិយាបន្នហិរញ្ញវត្ថុ (Alliance for Financial Inclusion – AFI) នៅទីក្រុង Swakopmund ប្រទេសណាមីប៊ី។ កិច្ចប្រជុំនេះត្រូវបានរៀបចំជា រៀងរាល់ឆ្នាំដើម្បីចែករំលែកនូវចំណេះដឹង ទស្សនាទាន និងបទពិសោធន៍ទាក់ទងនឹងការវិវឌ្ឍថ្មីៗនៃសេដ្ឋកិច្ច សកល បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុង ទិសដៅដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងតំបន់។ ស្របពេលជាមួយគ្នានេះ វេទិកាគោលនយោបាយ សកលសម្រាប់ឆ្នាំនេះ ផ្ដោតលើប្រធានបទស្តីពី

“ការលើកកម្ពស់សិទ្ធិអំណាចសង្គមនិងជំរុញកំណើន តាមរយៈបរិយាបន្នហិរញ្ញវត្ថុ” ដោយមានអ្នកចូលរួម សរុបប្រមាណ ៨០០ រូប ដែលជាថ្នាក់ដឹកនាំធនាគារ កណ្តាល អាជ្ញាធរត្រួតពិនិត្យ អាជ្ញាធរបរិយាបន្ន ហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន មកពីស្ថាប័ន ចំនួន ៩០ នៃប្រទេសចំនួន ៨៤ នៅគ្រប់ទ្វីបទាំងអស់។ នាឱកាសនោះ លោកជំទាវ ទេសាភិបាល ក៏បាន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល AFI ដើម្បី ពិនិត្យនិងសម្រេចលើឯកសារយុទ្ធសាស្ត្រ និងផែនការ សកម្មភាពរបស់ AFI ក្នុងការលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុបន្ថែមទៀតផងដែរ។ ទន្ទឹមនេះ លោកជំទាវ ទេសាភិបាល ក៏ត្រូវបានអញ្ជើញជាភ្នាក់ងារក្នុងកម្មវិធី ចំនួន ២ រួមមាន ៖ ទី១/- AFI Engage ដោយបាន ចែករំលែកពីបទពិសោធន៍នៃភាពជាអ្នកដឹកនាំ ដល់



អ្នកដឹកនាំវ័យក្មេងរបស់ប្រទេសមួយចំនួនដែលជាសមាជិករបស់ AFI និងទី២/- Inclusive Policy Studio (IPS) ដោយបានចែករំលែកនូវបទពិសោធន៍ និងគំនិតផ្តួចផ្តើមថ្មីៗពាក់ព័ន្ធនឹងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ AFI គឺជា

ស្ថាប័នពិភពលោកដែលឈានមុខក្នុងការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ និងត្រូវបានដឹកនាំដោយបណ្តាសមាជិកដែលជាធនាគារកណ្តាល និងស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនិងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្តាល លើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” នៅក្នុងសន្និសីទ Banking Summit Asia



នាថ្ងៃព្រហស្បតិ៍ ៤រោច ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួម ជាវគ្គនិងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទី របស់ធនាគារកណ្តាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល” នៅក្នុង សន្និសីទ Banking Summit Asia របស់ស្ថាប័ន ព័ត៌មានហិរញ្ញវត្ថុដ៏ល្បីលើពិភពលោក Financial Times នៅទីក្រុងហុងកុង ប្រទេសចិន។ នៅក្នុង កម្មវិធីដែលមានការចូលរួមពីនាយកប្រតិបត្តិជាន់ខ្ពស់ នៃធនាគារធំៗនៅក្នុងតំបន់អាស៊ីនេះ លោកជំទាវ បានចែករំលែកពីបទពិសោធន៍របស់កម្ពុជាក្នុងការពង្រីក វិសាលភាពនៃការផ្គត់ផ្គង់សេវាហិរញ្ញវត្ថុសម្រាប់

ប្រជាពលរដ្ឋក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ និង រំលែចពីអត្ថប្រយោជន៍នៃការទទួលបានសេវាហិរញ្ញវត្ថុ ផ្លូវការក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេស នៅតំបន់ជនបទ។ បន្ថែមលើនេះ លោកជំទាវក៏បាន លើកឡើងអំពីដំណើរអភិវឌ្ឍន៍ការប្រើប្រាស់យ៉ាង ទូលំទូលាយនូវប្រព័ន្ធទូទាត់បាតង ដែលអនុញ្ញាតឱ្យ កម្ពុជាឈានជើងចេញពីការទូទាត់បែបប្រពៃណី និង វិវត្តន៍ឆ្ពោះទៅការទូទាត់បែបទំនើបតាមបច្ចេកវិទ្យា ចុងក្រោយ សំដៅជួយជំរុញនិងលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ ព្រមទាំងសេវាធនាគារឌីជីថល។ នាឱកាស នោះដែរ លោកជំទាវ ក៏បានទាញចំណាប់អារម្មណ៍ វិនិយោគិនស្ថាប័នធំៗអំពីសក្តានុពលវិនិយោគនៅ កម្ពុជាផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាភាគីនគន្លឹះក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការផ្សារភ្ជាប់បច្ចេកវិទ្យា ហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ” នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥



នាថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជា ភាគីនគន្លឹះក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការផ្សារភ្ជាប់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ” នៅក្នុង វេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ ស្តីពី “Positioning for the Future” នៅទីស្នាក់ការកណ្តាលនៃធនាគារ អភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ ទេសាភិបាល បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុត្រូវបាន វាយតម្លៃតាមភាពចាំបាច់ មិនមែនតាមនវនិយមទេ ពោលគឺបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង

កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។ លោកជំទាវ ទេសាភិបាលបានអំពាវនាវឱ្យសហគមន៍ អន្តរជាតិរៀបចំប្រព័ន្ធហិរញ្ញវត្ថុដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន រហ័ស ត្រឹមត្រូវ និងមានភាពធន់ គ្រប់គ្រាន់ ដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ ទាំងអស់គ្នា។ លោកជំទាវក៏បានរំលេចពីក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដល់អង្គវេទិកាផងដែរ។ គោល- នយោបាយនេះកំណត់យកបរិយាបន្នកម្ពុជាស្នូលនៃ បរិវត្តកម្មឌីជីថលនៃប្រទេសកម្ពុជា មិនមែនជាលទ្ធផល ប៉ុន្តែជាគោលការណ៍នៃការរៀបចំ។ បរិយាបន្នកម្ម មិនមែនជាគោលបំណងផ្នែកសប្បុរសធម៌ ប៉ុន្តែជា ភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនិងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ៖ “ស្ត្រីដ៏មានឥទ្ធិពល និងស្ត្រីដ៏សកម្ម៖ ការឆ្លុះបញ្ចាំងពីតួនាទីរបស់ស្ត្រីក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ” នៅវិទ្យាស្ថានបារាំងនៅកម្ពុជា



នាថ្ងៃចន្ទ ៧កើតខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាវគ្គនិងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ៖ “ស្ត្រីដ៏មានឥទ្ធិពល និងស្ត្រីដ៏សកម្ម៖ ការឆ្លុះបញ្ចាំងពីតួនាទីរបស់ស្ត្រីក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ” នៅវិទ្យាស្ថាន

បារាំងនៅកម្ពុជា។ កម្មវិធីនេះមានវត្តមានចូលរួមពីឥស្សរជនស្ត្រីឆ្នើមជាច្រើនរូបរួមមានលោកជំទាវបណ្ឌិត អ៊ុន កន្ថាធាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី Claudie Haignere អវកាសយានិក និងជាអ្នកវិទ្យាសាស្ត្របារាំង លោកស្រីបណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធិបុរសរងមហាវិទ្យាល័យវិស្វកម្មនៃសកលវិទ្យាល័យខេមបូឌី និងអ្នកស្រី ហ៊ាង អូម្មុយ នាយិកាប្រតិបត្តិ ក្រុមហ៊ុន ADITI ដើម្បីចែករំលែកបទពិសោធន៍ទស្សនាទាននិងចក្ខុវិស័យសំដៅលើកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី។ កិច្ចពិភាក្សាបានលើកឡើងពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមនិងជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាសារៈសំខាន់នៃការបង្កើតបរិយាកាសអំណោយផលដល់ស្ត្រីឱ្យមានឱកាសបំពេញការងារក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យសំខាន់ៗនានា។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគី ពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិនៅកម្ពុជា



ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Jo Scheuer អ្នកសម្របសម្រួល
អង្គការសហប្រជាជាតិនៅកម្ពុជា

នាថ្ងៃអង្គារ ២រោច ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាមួយពហុភាគីពាក់ព័ន្ធ លើកទី៣ ស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលសហការរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅ

កម្ពុជា នៅរាជធានីភ្នំពេញ។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមជាតិក្តិយសដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសម្របសម្រួលដោយលោកជំទាវ ទេសាភិបាល និងលោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា។ កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ



ឡើងវិញនូវវឌ្ឍនភាពក្នុងការអនុវត្តសកម្មភាពអាទិភាព ចំនួន ២២ ដែលបានទទួលការអនុម័តក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ បន្ថែមលើនេះ ការសន្ទនានេះក៏បានបង្ហាញពីការពិភាក្សាយ៉ាង ស៊ីជម្រៅលើប្រធានបទសំខាន់ៗចំនួនពីរ៖ ១/- កិច្ច ការពារអតិថិជន និង ២/- ក្របខ័ណ្ឌលើកទឹកចិត្ត

ដែលរួមបញ្ចូល ក្រមសីលធម៌ និងការទទួលខុសត្រូវ ក្នុងការផ្តល់កម្ចី និងការប្រមូលកម្ចីត្រលប់មកវិញ។ គួររំលឹកផងដែរថា បន្ទាប់ពីកិច្ចពិគ្រោះយោបល់ កម្រិតខ្ពស់នេះ ធនាគារជាតិនៃកម្ពុជា និងអង្គការ សហប្រជាជាតិនៅកម្ពុជា នឹងចេញសេចក្តីថ្លែងការណ៍ រួម ស្តីពី លទ្ធផលនៃកិច្ចសន្ទនានេះផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ Mr. Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



Mr. Jo Scheuer អ្នកសម្របសម្រួល
អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

នាថ្ងៃពុធ ១៤ កើត ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបប្រជុំពិភាក្សាជាមួយ Mr. Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសកម្មភាពអាទិភាពទាំង ២២ នៃក្របខ័ណ្ឌកិច្ចពិគ្រោះយោបល់ពហុភាគី ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់

លើលទ្ធផលការងារដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចបានតាមផែនការ តាមរយៈការចូលរួមធ្វើសកម្មភាពយ៉ាងសកម្ម។ អង្គប្រជុំក៏បានឯកភាពគ្នាបន្តអនុវត្តសកម្មភាពស្នូល រួមមាន៖ ១/-ដំណើរការរៀបចំកិច្ចសន្ទនាពហុភាគីកម្រិតខ្ពស់ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លើកទី៣ ២/-ប្រមូលអនុសាសន៍ និងយុទ្ធសាស្ត្រក្នុងការអនុវត្តសកម្មភាពអាទិភាពនានាដែលមិនទាន់សម្រេចបានពេញលេញ ៣/-រៀបចំហេដ្ឋារចនាសម្ព័ន្ធចែករំលែកទិន្នន័យ និង ៤/-សិក្សាលទ្ធភាពប្រមូលទិន្នន័យឥណទានរបស់ប្រជាជន។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ឯកឧត្តម ហួត ហាក់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍

នាថ្ងៃពុធ ៦ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ និង បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ព្រមទាំងក្រុមការងារ មកកាន់សារមន្ទីរសេដ្ឋកិច្ចនិង រូបិយវត្ថុ ព្រះស្រីល្បីសានវ័ន្ត (ស.ស.វ)។ ក្នុងជំនួប ដែលមានការចូលរួមពីតំណាងវិស័យឯកជននិងភាគី ពាក់ព័ន្ធនេះ លោកជំទាវ ទេសាភិបាល បានមាន ប្រសាសន៍ពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការតភ្ជាប់ប្រព័ន្ធ ទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើន ការដាក់ឱ្យ ដំណើរការកម្មវិធីបាតងទេសចរ និងការដាក់ឱ្យ ដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រី

ល្បីសានវ័ន្ត (ស.ស.វ) នៅរាជធានីភ្នំពេញ ក៏ដូចជា គម្រោងដំណើរការសារមន្ទីរ ស.ស.វ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។ លើសពីនេះ លោកជំទាវបានលើកឡើងពីសារៈសំខាន់នៃការប្រមូល និងចងក្រងស្ថិតិទេសចរ និងបញ្ជាក់ពីឆន្ទៈចូលរួម សហការនិងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាព ទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃវិស័យទេសចរណ៍នាពេលកន្លងមកក្រោមដំបូល សុខសន្តិភាពនិងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិនិងទេសចរ ក្នុងស្រុក។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកសរសើរពី ការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជាក្នុងការជំរុញ វិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យ ដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលជួយសម្រួល ដល់ការទូទាត់របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពី សក្តានុពលទេសចរកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារ SMBC និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Katsufumi Uchida នាយកគ្រប់គ្រង និងជា
នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃធនាគារ SMBC

នាថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យ លោក Katsufumi Uchida នាយកគ្រប់គ្រង និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារ Sumitomo Mitsui Banking Corporation (SMBC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល និងលោក Katsufumi បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ក៏ដូចជាគោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិក។ លោក Katsufumi ក៏បានជម្រាបជូនអំពីវិឌ្ឍនភាពការងាររបស់ធនាគារ SMBC

នៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានលើកឡើងពីការបន្តចូលរួមអភិវឌ្ឍវិស័យនេះបន្ថែមទៀតផងដែរ។ ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានមានប្រសាសន៍ពីការរួមចំណែកវិជ្ជមានរបស់ធនាគារ SMBC ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា តាមរយៈការបណ្តាក់ទុនវិនិយោគក្នុងគ្រឹះស្ថានធនាគារក្នុងស្រុកមួយចំនួន និងគាំទ្រដល់ការចូលរួមក្នុងគម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនតាមយូអេសប៊ី រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ បន្ថែមលើនេះ លោកជំទាវ ទេសាភិបាល ក៏បានលើកទឹកចិត្តឱ្យមានការពង្រីកប្រតិបត្តិការនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល
នៃធនាគារ CIMB Group Holding

នាថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ធនាគារ CIMB Group Holding Berhad នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tansri Mohd Nasir Ahmad ប្រធានក្រុមប្រឹក្សាភិបាល និងលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោក Muhammad បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ធនាគារ CIMB Group Holding Berhad និងបានបញ្ជាក់ពីសារៈសំខាន់នៃទីផ្សារកម្ពុជាតាមរយៈប្រតិបត្តិការធនាគារបុត្រសម្ព័ន្ធ CIMB Plc ព្រមទាំងបញ្ជាក់ពី

ការតាំងចិត្តពង្រីកអាជីវកម្មនៅកម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត។ បន្ថែមលើនេះ លោកក៏បានលើកសរសើរពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា និងបានជម្រាបជូនពីគម្រោងដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុឌីជីថលថ្មីៗនាពេលខាងមុខ។ ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានលើកទឹកចិត្តឱ្យ CIMB Group Holding Berhad បន្តការគាំទ្រធនាគារបុត្រសម្ព័ន្ធនៅកម្ពុជា និងពង្រីកប្រតិបត្តិការថែមទៀត ដោយបានរំលេចពីសក្តានុពលនៃវានុវត្តន៍ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវក៏បានចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចតំបន់និងពិភពលោក ក៏ដូចជាបច្ចុប្បន្នភាពសំខាន់ៗក្នុងប្រព័ន្ធធនាគារកម្ពុជា ព្រមទាំងបានស្នើឱ្យមានការចូលរួមក្នុងការទាក់ទាញវិនិយោគិនសក្តានុពលមកកម្ពុជាឱ្យច្រើនថែមទៀតផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ ក្រុមហ៊ុនអាមេរិក Argentem Creek និងសហការី ចូលជួបពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគ
របស់ក្រុមហ៊ុនអាមេរិក Argentem Creek

នាថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យ លោក Maarten Terlouw ប្រធាន និងសហប្រធាន ផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងសហការី ចូលជួបពិភាក្សាការងារ នៅធនាគារជាតិ នៃកម្ពុជា អគារសែនសុខ ក្នុងគោលបំណងស្វែងរក ឱកាសវិនិយោគក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុន វិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិកររបៀបវារៈហិរញ្ញវត្ថុនៅប្រទេស ហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្ម នៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជា។ ក្នុងជំនួបនេះ លោក Pravel Fedorov ប្រធានប្រតិបត្តិ និងសហ-ស្ថាបនិកក្រុមហ៊ុន Salmon Group បានជម្រាបជូនពី វឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និង

សារៈសំខាន់នៃបទប្បញ្ញត្តិដែលមានភាពអំណោយផល សម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។ ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បាន ស្វាគមន៍ចំពោះការចាប់អារម្មណ៍លើសក្តានុពល វិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា និងបានមាន ប្រសាសន៍ពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមាន លក្ខណៈបើកចំហសម្រាប់វិនិយោគិនបរទេស ព្រមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមាន លក្ខណៈអំណោយផល។ លើសពីនេះ លោកជំទាវ ក៏បានណែនាំ និងផ្តល់អនុសាសន៍ដល់វិនិយោគិនសំខាន់ៗ មួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារៈសំខាន់ក្នុងការផ្តល់ទំនុកចិត្តនិង ការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។ លោកជំទាវក៏បានលើកទឹកចិត្តឱ្យបន្តទំនាក់ទំនង ជាមួយមន្ត្រីជំនាញដើម្បីផ្លាស់ប្តូរព័ត៌មាន សំដៅធ្វើការ សម្រេចចិត្តវិនិយោគត្រឹមត្រូវ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ២០២៥





លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម
មាត្រាទី IV របស់ IMF សម្រាប់កម្ពុជា

នាថ្ងៃពុធ ១១ រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោកជំទាវ បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា

ដោយរំលេចពីការសម្រេចបានកំណើនល្អនៅក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។ បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងអំពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែករក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ទន្ទឹមនេះ លោកជំទាវក៏បានមានប្រសាសន៍ពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយបាន



រំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីជាប្រឈមនឹងបញ្ហា ក៏ដូចជា ភាពមិនច្បាស់លាស់មួយចំនួនក្តី។ នាឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវ ពីគោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោល-

នយោបាយសេដ្ឋកិច្ចចម្បងៗសម្រាប់គាំទ្រទៅដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀតដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ។ គួររំលេចថា បន្ទាប់ពីបានជួបសម្តែងការគួរសមជាមួយលោកជំទាវ ក្រុមបេសកកម្មក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបញ្ហាប្រឈមនានាផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Idwan Suhardi Bin Hakim នាយកប្រតិបត្តិថ្មីរបស់មណ្ឌលបោះឆ្នោតប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Idwan Suhardi Bin Hakim នាយកប្រតិបត្តិថ្មីរបស់
មណ្ឌលបោះឆ្នោតប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEAVG)

នាថ្ងៃសុក្រ៦កើតខែកុម្ភៈឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Idwan Suhardi Bin Hakim នាយកប្រតិបត្តិថ្មីរបស់មណ្ឌលបោះឆ្នោតប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEAVG) នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ទស្សនកិច្ចរបស់លោក Idwan Suhardi Bin Hakim ធ្វើឡើងក្នុងអំឡុងពេលដែលក្រុមការងារបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មកបំពេញបេសកកម្មនៅកម្ពុជា ដែលជាឱកាសល្អក្នុងការស្វែងយល់ពីអាទិភាព និងសំណូមពរនានា របស់ធនាគារជាតិនៃកម្ពុជា ដែលជាសមាជិកមួយរបស់ SEAVG។ ក្នុងជំនួបនេះ លោក Idwan Suhardi Bin Hakim ក៏បានលើកសរសើរ

ពីវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា និងសក្តានុពលសេដ្ឋកិច្ចកម្ពុជាផងដែរ។ នាឱកាសនេះ លោកជំទាវ ទេសាភិបាល បានស្វាគមន៍លោក Idwan Suhardi Bin Hakim ដែលជានាយកប្រតិបត្តិថ្មីរបស់ SEAVG ហើយបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រព័ន្ធធនាគារកម្ពុជា និងកត្តាប្រឈមមួយចំនួន។ ទន្ទឹមនេះ លោកជំទាវក៏បានគូសបញ្ជាក់ពីការស្វាគមន៍នូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗ និងបានរំលេចពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនសមត្ថភាពស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងសារៈសំខាន់នៃកិច្ចសហការស្រាវជ្រាវរួមគ្នាផងដែរ។ បន្ថែមលើនេះ លោកជំទាវក៏បានរំលេចពីកត្តាអំណោយផលនៃប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរំពឹងថានឹងផ្តល់ភាពទាក់ទាញដល់ទេសចរណ៍ទេស និងវិនិយោគិនសក្តានុពលឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក Enrico Gaveglia តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



លោកជំទាវបណ្ឌិត ជា សិរី
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



លោក Enrico Gaveglia តំណាងថ្មីនៃ
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា

នាថ្ងៃចន្ទ ១រោច ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យលោក អេនរីកូ ហ្គាវេហ្គីយ៉ា (Enrico Gaveglia) តំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ ក្នុងជំនួបនេះ លោកជំទាវ ទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ លោក អេនរីកូ ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង UNDP នាពេលកន្លងមកជាពិសេសលើការស្រាវជ្រាវរួមគ្នា ការរៀបចំសន្និសីទកម្រិតខ្ពស់ និងការគាំទ្រនានា សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីការបន្តកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំថែមទៀតជាមួយ UNDP ផងដែរ។ នាឱកាសនេះ លោក អេនរីកូ បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា និងតាំងចិត្តបន្តពង្រឹងមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការជាមួយ ធនាគារជាតិនៃកម្ពុជា លើគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនទៀត។ លោកក៏បានលើកឡើងពីភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ ជាពិសេសលើគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ហិរញ្ញវត្ថុបែតង និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ លោកជំទាវ ទេសាភិបាល និងលោក អេនរីកូ ក៏បានឯកភាពគ្នាក្នុងការរៀបចំចុះហត្ថលេខាលើអនុស្សន្ទណៈយោគយល់ (MoU) នាពេលខាងមុខ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នាំយកទេយ្យទាន ទៀនចំណាំព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦៦វត្ត នៅស្រុកសន្ទុក ខេត្តកំពង់ធំ



នាថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំ

មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នាំយកទេយ្យទាន ទៀនចំណាំព្រះវស្សា និងបច្ច័យ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ចំនួន ៦៦វត្ត នៅស្រុកសន្ទុក ខេត្ត កំពង់ធំ។ ក្នុងឱកាសនោះដែរ លោកជំទាវទេសាភិបាល ក៏បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើ និងបាន ចូលរួមដាំកូនឈើនៅអនុវិទ្យាល័យប្រាប់ ដែលស្ថិតក្នុង ឃុំប្រាប់ ព្រមទាំងបានប្រគល់ផ្ទះមួយខ្នងជូនគ្រួសារ ក្រីក្ររងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ផងដែរ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សំរៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧



នាថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ចូលរួមគោរព

វិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សំរៀង មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៧ ដែលបានពិធីវិកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ មរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន សំរៀង គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា មេបញ្ជាការ និងវីរជន ដែលមានព្រហ្មវិហារធម៌ គុណធម៌ ជាពិសេសបានលះបង់យ៉ាងធំធេងដើម្បី ជាតិមាតុភូមិ ប្រកបដោយវិរាធភាពដ៏អង់អាចក្លាហាន ដែលប្រជាជនកម្ពុជានឹងចងចាំជានិច្ច។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារ កងទ័ពជួរមុខ ជនភៀសស៊ីក និងប្រជាពលរដ្ឋដែលត្រឡប់មកមាតុភូមិវិញ សរុបចំនួន ៤៣៦គ្រួសារ



នាថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញដឹកនាំ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកចុះសួរសុខទុក្ខនិងចែក

អំណោយជូនគ្រួសារកងទ័ពជួរមុខ ជនភៀសស៊ីក និងប្រជាពលរដ្ឋដែលត្រឡប់មកមាតុភូមិវិញ សរុប ចំនួន ៤៣៦គ្រួសារ នៅឃុំទាំង ១០ ទូទាំងស្រុកសន្ទុក ខេត្តកំពង់ធំ។ នាឱកាសនេះ លោកជំទាវបណ្ឌិត បាន ថ្លែងមតិសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចនិមិត្ត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារកងទ័ពជួរមុខ ជនភៀសស៊ីក និងប្រជាពលរដ្ឋដែលទើបត្រឡប់មក ស្រុកកំណើតវិញ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប



នាថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនយោធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធាភូមិភាគទី៤ នៅខេត្តសៀមរាប។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយជាអង្គរ និងគ្រឿង ឧបភោគបរិភោគជូនគ្រួសារយោធនពលីដែលមានលំនៅឋាននៅខេត្តកំពង់ធំ និងខេត្តសៀមរាប



នាថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងគណៈគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុឯកជន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា អំណោយជាអង្គរ និងគ្រឿងឧបភោគ

បរិភោគជូនគ្រួសារយោធនពលីដែលមានលំនៅឋាន នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។ គណៈប្រតិភូ បានអញ្ជើញចុះសួរសុខទុក្ខនៅគេហដ្ឋានយោធន ពលី ៥ គ្រួសារនៅស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសណ្តាន់ និងស្រុកស្លោង ខេត្តកំពង់ធំ និង ៨ គ្រួសារនៅស្រុកស្រីស្នំ ស្រុកពួក ស្រុកបន្ទាយស្រី និងក្រុងរុនតាងកកោសែន ខេត្តសៀមរាប។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្ទឹង ក្នុងស្រុកស្ទឹង ខេត្តកំពង់ធំ



នាថ្ងៃសៅរ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួម

ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ មន្ទីរពេទ្យបង្អែកស្ទឹង ដែលស្ថិតនៅក្នុងស្រុកស្ទឹង ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបប្រមាណ ៣៥០រូប។ អគារមន្ទីរពេទ្យបង្អែកស្ទឹង១ខ្នងដែល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មាន២ជាន់ បែងចែកជា ២៨បន្ទប់។ គួររំលឹកថា សមិទ្ធផល ទាំងនេះកើតចេញពីគំនិតផ្តួចផ្តើមរបស់ **ឯកឧត្តម បណ្ឌិត ជា ចាន់តូ** អតីតតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ និង **លោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ**។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែនប្រមាណ ២៨០នាក់ ដែលបានទទួលការវះកាត់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត



នាថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្យាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែនប្រមាណ ២៨០នាក់ ដែលបានទទួលការវះកាត់

ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ក្រោមការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពី លោកជំទាវ ទេសាភិបាល និងដោយការចូលរួមពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការ AHHA របស់ប្រទេស អូស្ត្រាលី សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) និងសម្របសម្រួលរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា ប្រជាពលរដ្ឋស្រុកសន្ទុក ខេត្ត កំពង់ធំ ដែលមានបញ្ហាភ្នែកខាងលើ ត្រូវបានបញ្ជូនមក ព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោយពីទទួលបាន ការពិនិត្យដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការ មនុស្សធម៌នៃក្តីស្រឡាញ់ (Humanitarian with Love) របស់ប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ នៅស្រុកសន្ទុក ខេត្តកំពង់ធំ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា ទទួលកាន់បិណ្ឌ វេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី



នាថ្ងៃសៅរ៍ ៦រោច ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា និង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ និង ចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និង មន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ផងដែរ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើង

តាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណង ទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបថ្ញយ៤ ប្រគេន ព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសល ផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសាភិបាលកិត្តិយស ធនាគារជាតិ នៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតា ជីដូនជីតា យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតដើម្បី ជាតិមាតុភូមិនិងសាសនា ក៏ដូចជាចូលរួមចំណែក វិវត្តន៍សាមគ្គីភាព និងលើកកម្ពស់ព្រះពុទ្ធសាសនា ឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ធនាគារជាតិ នៃកម្ពុជា នៅខេត្តបាត់ដំបង



នាថ្ងៃចន្ទ ៨រោច ខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការកសាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ របស់

ធនាគារជាតិនៃកម្ពុជា នៅខេត្តបាត់ដំបង។ សារមន្ទីរនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង ផ្នែកសេដ្ឋកិច្ចនិងរូបិយវត្ថុ និងលើកកម្ពស់ការយល់ដឹង ពីប្រវត្តិសាស្ត្ររបស់ខេត្តបាត់ដំបងនិងប្រទេសកម្ពុជា។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេសទី៩ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តសង់ឃ្លាំង និងវត្តកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ



នាថ្ងៃចន្ទ ៩រោចខែកទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេសទី៩ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តសង់ឃ្លាំង និងវត្តកំពង់ថ្ម ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមាន

ការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និង មន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជាផងដែរ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបថ្ចយ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានិងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ **ឯកឧត្តម ជា បាវន់តូ** អតីតទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតា ជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិនិងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។



លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល

ធនាគារជាតិនៃកម្ពុជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា ទទួលកាន់បិណ្ឌ វេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម



នាថ្ងៃអង្គារ ៩រោចខែកុម្ភៈ ឆ្នាំម្សាញ់ ស្តុកស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី១០ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ

ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជាផងដែរ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបថ្ញយ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានិងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ **ឯកឧត្តមជាបាវន៍** អភិបាលទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយ មានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិនិងសាសនា ក៏ដូចជាចូលរួមចំណែកកែចំណងសាមគ្គីភាព និងលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ។



អត្រាប្តូរប្រាក់ប្រចាំខែ

(អត្រាប្តូរចុងខែ)

ចុងខែ	អត្រាទីផ្សារ					អត្រាផ្លូវការ				គម្លាតអត្រាប្តូរ	
	ទិញ	លក់	មធ្យម	ប្រែប្រួលប្រចាំខែ		មធ្យម	ប្រែប្រួលប្រចាំខែ		អត្រាផ្លូវការ-ទីផ្សារ		
				+/-	%		+/-	%	+/-	%	
២០២២											
កក្កដា	៤.០៩៧	៤.១០៤	៤.១០១	៦	០,១៥	៤.០៩៩	២៩	០,៧១	២	០,០៤	
សីហា	៤.១០៤	៤.១១៥	៤.១១០	៧	០,១៧	៤.១០៧	៨	០,២០	-៥	-០,១២	
កញ្ញា	៤.១១៧	៤.១២៦	៤.១២២	១៣	០,៣២	៤.១១៩	១២	០,២៩	-១	-០,០២	
តុលា	៤.១៣៥	៤.១៤៥	៤.១៤០	១៨	០,៤៤	៤.១៤១	២២	០,៥៣	-១	-០,០២	
វិច្ឆិកា	៤.១១០	៤.១២០	៤.១១៥	-២៥	-០,៦០	៤.១២២	-១៩	-០,៤៦	២	០,០៤	
ធ្នូ	៤.១១៣	៤.១២៣	៤.១១៨	៣	០,០៧	៤.១១៧	-៥	-០,១២	១	០,០១	
២០២៣											
មករា	៤.១០២	៤.១១៣	៤.១០៨	-១១	-០,២៧	៤.១០៤	-១៣	-០,៣២	២	០,០៤	
កុម្ភៈ	៤.០៥០	៤.០៦៣	៤.០៥៧	-៥២	-១,២៧	៤.០៤៣	-៦១	-១,៤៩	៣	០,១០	
មីនា	៤.០៥១	៤.០៦២	៤.០៥៧	០	០,០០	៤.០៥៤	១១	០,២៧	៥	០,១១	
មេសា	៤.១១៤	៤.១២៦	៤.១២០	៦៣	១,៥៦	៤.១១៥	៦១	១,៥០	៥	០,១២	
ឧសភា	៤.១១៦	៤.១២៦	៤.១២១	២	០,០៥	៤.១១៦	១	០,០២	១	០,០២	
មិថុនា	៤.១២៦	៤.១៣៦	៤.១៣១	១០	០,២៤	៤.១៣០	១៤	០,៣៤	១	០,០១	
កក្កដា	៤.១២៤	៤.១៣៤	៤.១២៩	-២	-០,០៥	៤.១៣០	០	០,០០	-១	-០,០២	
សីហា	៤.១៥១	៤.១៦១	៤.១៥៦	២៧	០,៦៥	៤.១៥៨	២៨	០,៦៨	-៣	-០,០៦	
កញ្ញា	៤.១១៩	៤.១៣០	៤.១២៥	-៣២	-០,៧៧	៤.១២២	-៣៦	-០,៨៧	៣	០,០៦	
តុលា	៤.១២៩	៤.១៣៧	៤.១៣៣	១០	០,២៤	៤.១៣៥	១៣	០,៣២	២	០,០៥	
វិច្ឆិកា	៤.១១៣	៤.១២៣	៤.១១៨	-១៦	-០,៣៩	៤.១១៥	-២០	-០,៤៨	២	០,០៤	
ធ្នូ	៤.០៨០	៤.០៩០	៤.០៨៥	-៣៣	-០,៨០	៤.០៨៥	-៣០	-០,៧៣	០	០,០០	
២០២៤											
មករា	៤.០៨០	៤.០៩១	៤.០៨៦	០	-០,៥៤	៤.០៨៣	-២	-០,០៥	-១	០,០២	
កុម្ភៈ	៤.០៦៤	៤.០៧៣	៤.០៦៩	-១៦	០,៣៥	៤.០៦៩	-១៤	-០,៣៤	២	០,០៤	
មីនា	៤.០៤០	៤.០៤៩	៤.០៤៥	-២៤	-០,២៧	៤.០៤១	-២៨	-០,៦៩	៤	០,០៩	
មេសា	៤.០៤៧	៤.០៦០	៤.០៥៤	-៧	-០,១៧	៤.០៤៩	-៨	-០,១៩	៤	០,០៩	
ឧសភា	៤.០៧៥	៤.០៨៥	៤.០៨០	-២៨	-០,៦៩	៤.០៧៧	-២៨	-០,៦៩	-១	-០,០១	
មិថុនា	៤.១០៩	៤.១២០	៤.១១៤	-៣៤	-០,៨៣	៤.១១៣	-៣៦	-០,៨៨	៤	០,១០	
កក្កដា	៤.១០៦	៤.១១៦	៤.១១១	៣	០,០៧	៤.១០៩	៤	០,០៩	២	០,០៥	
សីហា	៤.០៨៧	៤.០៩៨	៤.០៩៣	១៨	០,៤៣	៤.០៩១	១៨	០,៤៣	៧	០,១៦	
កញ្ញា	៤.០៥៩	៤.០៧១	៤.០៦៥	២៨	០,៦៨	៤.០៦៣	២៨	០,៦៨	៤	០,១១	
តុលា	៤.១៥៩	៤.០៧០	៤.០៦៥	០	០,០០	៤.០៦១	-២	-០,០៤	៤	០,១១	
វិច្ឆិកា	៤.០៤០	៤.០៥២	៤.០៣៦	-២៩	-០,៧១	៤.០៤៥	-១៦	-០,៣៩	៥	០,១១	
ធ្នូ	៤.០២០	៤.០៣១	៤.០២៥	-១១	-០,២៧	៤.០២៣	-២២	-០,៥៤	៣	០,០៦	
២០២៥											
មេសា	៤.០០១	៤.០១៣	៤.០០៧	-២	-០,០៦	៤.០០៤	-៣	-០,០៦	៣	០,១០	
ឧសភា	៤.០០១	៤.០១២	៤.០០៦	-១	-០,០១	៤.០០៣	-១	-០,០១	១	០,០៥	
មិថុនា	៤.០០៦	៤.០១៦	៤.០១១	៥	០,១២	៤.០០៩	៦	០,១២	០,២	០,០១	
កក្កដា	៤.០០៦	៤.០១៦	៤.០១១	០	០,០០	៤.០១០	១	០,០១	១	០,០៣	
សីហា	៤.០០៤	៤.០១៣	៤.០០៨	-៣	-០,០៦	៤.០០៧	-៣	-០,០៦	២	០,០៥	
កញ្ញា	៤.០០៥	៤.០១៥	៤.០១០	២	០,០៤	៤.០០៨	១	០,០៤	៣	០,០៦	

MONTHLY EXCHANGE RATE

(End-Month)

End month	Parallel Market Rate					Official Exchange Rate			Spread	
	Purchase	Sale	Midpoint	Monthly Change		Midpoint	Monthly Change		Official-Market	
				+/-	%		+/-	%	+/-	%
2022										
July	4,097	4,104	4,101	6	0.15	4,099	29	0.71	2	0.04
August	4,104	4,115	4,110	7	0.17	4,107	8	0.20	-5	-0.12
September	4,117	4,126	4,122	13	0.32	4,119	12	0.29	-1	-0.02
October	4,135	4,145	4,140	18	0.44	4,141	22	0.53	-1	-0.02
November	4,110	4,120	4,115	-25	-0.60	4,122	-19	-0.46	2	0.04
December	4,113	4,123	4,118	3	0.07	4,117	-5	-0.12	1	0.01
2023										
January	4,102	4,113	4,108	-11	-0.27	4,104	-13	-0.32	2	0.04
February	4,050	4,063	4,057	-52	-1.27	4,043	-61	-1.49	3	0.10
March	4,051	4,062	4,057	1	0.02	4,054	11	0.27	5	0.11
April	4,114	4,126	4,120	63	1.56	4,115	61	1.50	5	0.12
May	4,116	4,126	4,121	2	0.05	4,116	1	0.02	1	0.02
June	4,126	4,136	4,131	10	0.24	4,130	14	0.34	1	0.01
July	4,124	4,134	4,129	-2	-0.05	4,130	0	0.00	-1	-0.02
August	4,151	4,161	4,156	27	0.65	4,158	28	0.68	-3	-0.06
September	4,119	4,130	4,125	-32	-0.77	4,122	-36	-0.87	3	0.06
October	4,129	4,137	4,133	10	0.24	4,135	13	0.32	2	0.05
November	4,113	4,123	4,118	-16	-0.39	4,115	-20	-0.48	2	0.04
December	4,080	4,090	4,085	-33	-0.80	4,085	-30	-0.73	0	0.00
2024										
January	4,080	4,091	4,086	0.0	0.00	4,083	-2	-0.05	-1	-0.02
February	4,064	4,073	4,069	-16.0	-0.39	4,069	-14	-0.34	2	0.04
March	4,040	4,049	4,045	-24.0	-0.59	4,041	-28	-0.69	4	0.09
April	4,047	4,060	4,054	-7	-17	4,049	-8	-0.19	4	0.09
May	4,075	4,085	4,080	-28	-69	4,077	-28	-0.69	-1	-0.01
June	4,109	4,120	4,114	-34	-83	4,113	-36	-0.88	4	-0.10
July	4,106	4,116	4,111	3	0.07	4,109	4	0.09	2	0.05
August	4,087	4,098	4,093	-18	-0.43	4,091	-18	-0.43	7	0.16
September	4,059	4,071	4,065	-28	-0.68	4,063	-28	-0.68	4	0.11
October	4,059	4,070	4,065	0	0.00	4,061	-2	-0.04	4	0.11
November	4,040	4,052	4,036	-29	-0.71	4,045	-16	-0.39	5	0.11
December	4,020	4,031	4,025	-11	-0.27	4,023	-22	-0.54	3	0.06
2025										
April	4,001	4,013	4,007	-2	-0.06	4,004	-3	-0.06	3	0.10
May	4,001	4,012	4,006	-1	-0.01	4,003	-1	-0.01	1	0.05
June	4,006	4,016	4,011	5	0.12	4,009	6	0.12	0.2	0.01
July	4,006	4,016	4,011	0	0.00	4,010	1	0.01	1	0.03
August	4,004	4,013	4,008	-3	-0.06	4,007	-3	-0.06	2	0.05
September	4,005	4,015	4,010	2	0.04	4,008	1	0.04	3	0.06

ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ និងបម្រែបម្រួលប្រចាំខែ

	មិថុនា-២៥		កក្កដា-២៥		សីហា-២៥	
	ប៊ីលានរៀល	%	ប៊ីលានរៀល	%	ប៊ីលានរៀល	%
ប្រាក់បញ្ញើជាទៀង						
ប្រាក់បញ្ញើចរន្ត	៥.៩៧២,៤	៣,៣	៥.៩៨៨,១	០,៣	៦.១៥៨,៧	២,៨
ប្រាក់បញ្ញើសន្សំ	៥.៩៧៥,៤	១,១	៥.៩៩៨,៣	០,៤	៦.៥៥៩,២	៩,៤
ប្រាក់បញ្ញើមានកាលកំណត់	១៥.៦០៤,៤	២,២	១៥.៧៥១,៧	០,៩	១៥.៨១៨,៦	០,៤
ប្រាក់បញ្ញើផ្សេងៗ	១២៨,០	-៣,៣	១២៨,៣	០,២	១២៣,៩	-៣,៤
សរុប	២៧.៦៨០,១	២,២	២៧.៨៦៦,៤	០,៧	២៨.៦៦០,៥	២,៨
ប្រាក់បញ្ញើជាអ្នកបម្រុង						
ប្រាក់បញ្ញើចរន្ត	៣៨.០០៣,៤	៣,៧	៣៧.០៧៥,២	-២,៤	៣៨.៤២១,១	៣,៦
ប្រាក់បញ្ញើសន្សំ	៥៩.៦៦៥,៥	០,៦	៦០.៣២៥,៩	១,១	៦២.៦៥០,៦	៣,៩
ប្រាក់បញ្ញើមានកាលកំណត់	១២០.០០១,០	០,៣	១២០.២៨០,៥	០,២	១២០.៩៩៥,០	០,៦
ប្រាក់បញ្ញើផ្សេងៗ	១.២៩៨,៩	-៧,២	១.៣៤៨,៨	៣,៨	១.៣៣៣,០	-១,២
សរុប	២១៩.៩៦៨,៨	០,៩	២១៩.០៣០,៤	០,០	២២៣.៣៩៩,៧	២,០
សរុបរួម	២៤៧.៦៤៨,៩	១,១	២៤៦.៨៩៦,៨	០,១	២៥២.០៦០,១	២,១

DEPOSITS WITH DEPOSIT MONEY BANKS AND MONTHLY CHANGE

	June-25		July-25		August-25	
	KHR. Billion	%	KHR. Billion	%	KHR. Billion	%
DEPOSITS IN KHR.						
Demand deposits	5,972.4	3.3	5,988.1	0.3	6,158.7	2.8
Savings deposits	5,975.4	1.1	5,998.3	0.4	6,559.2	9.4
Fixed deposits	15,604.4	2.2	15,751.7	0.9	15,818.6	0.4
Others	128.0	-3.3	128.3	0.2	123.9	-3.4
Total	27,680.1	2.2	27,866.4	0.7	28,660.5	2.8
DEPOSITS IN FOREIGN CURRENCY						
Demand deposits	38,003.0	3.7	37,075.2	-2.4	38,421.1	3.6
Savings deposits	59,665.5	0.6	60,325.9	1.1	62,650.6	3.9
Fixed deposits	120,001.0	0.3	120,280.5	0.2	120,995.0	0.6
Others	1,298.9	-7.2	1,348.8	3.8	1,333.0	-1.2
Total	218,968.3	0.9	219,030.4	0.0	223,399.7	2.0
GRAND TOTAL	246,648.4	1.1	246,896.8	0.1	252,060.1	2.1

បម្រែបម្រួលឥណទានផ្តល់ដោយធនាគារទទួលបានប្រាក់បញ្ញើតាមប្រភេទជំនួញ និងបម្រែបម្រួលប្រចាំខែគិតជាភាគរយ

	មិថុនា-២៥		កក្កដា-២៥		សីហា-២៥	
	ប៊ីលានរៀល	%	ប៊ីលានរៀល	%	ប៊ីលានរៀល	%
កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	-៩៣,៧	-០,៤	៤៥,០	០,២	២២១,១	១,០
ឧស្សាហកម្មរ៉ែ	-៥៦,៣	-៤,០	១៣,០	១,០	-១០,២	-០,៧
កម្មន្តសាលកម្ម	៣៦១,០	៣,៦	២៨,៩	០,៣	-១៧៨,០	-១,៧
ការផ្គត់ផ្គង់សេវាសាធារណៈ	២៦២,២	៧,៤	៤១,២	១,១	២៩៣,៩	៧,៦
សំណង់	៥៤៤,២	២,៤	-១០៥,៧	-០,៥	៥៩២,៦	២,៦
ការជួញដូរដុំ	៥៥៥,១	២,៧	៨៤,៦	០,៤	៩៩,៥	០,៥
ការជួញដូររាយ	១០២,៩	០,៣	៤០,៨	០,១	១៥៤,៥	០,៤
សណ្ឋាគារ និងភោជនីយដ្ឋាន	៤៧,៩	០,៥	១៤,៧	០,១	២៣,៣	០,២
ដឹកជញ្ជូន និងស្តុកបណ្តោះអាសន្ន	-៧០,៦	-១,០	-៦៧,៨	-១,០	២៥,២	០,៤
បណ្តាញព័ត៌មាននិងទូរគមនាគមន៍	-១៦,៣	-១,៨	-១៧,០	-១,៩	៨,១	០,៩
អាជីវកម្មជួលនិងភតិសន្យា (មិនរាប់បញ្ចូលភតិសន្យានិងការជួលអចលនទ្រព្យ)	៧៣,៦	២,៦	៤២,៧	២,៦	១៩,៧	០,៧
ការជួញដូរអចលនទ្រព្យ	-៦០៩,១	-១,១	-២៣៣,២	-០,៤	២០៩,៧	០,៤
ការឱ្យខ្ចីជាបុគ្គល	-៤៦,៣	-០,១	៩៥,២	០,៤	-៥០,៦	-០,២
ការឱ្យខ្ចីតាមប័ណ្ណឥណទាន	៨,៦	២,៤	១៨,១	១,៧	៣,៨	០,៣
ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន	១០៩,២	០,៤	១១៤,១	០,៥	-៥៧៥,៩	-២,៣
ឥណទានផ្សេងៗ	៦០,១	០,៥	៦៦,៣	០,៥	៥៥០,៩	៤,៤
សរុបឥណទានផ្តល់	១.១៩៩,៦	០,៥	៤៥,៤	០,០	១.៣៧៣,២	០,៦

**MONTHLY CHANGE IN CREDIT GRANTED BY DEPOSIT MONEY BANKS
CLASSIFIED BY INDUSTRY AND PERCENTAGE CHANGE**

	June-25		July-25		August-25	
	KHR. Billion	#	KHR. Billion	#	KHR. Billion	#
Agriculture, Forestry and Fishing	-93.7	-0.4	45.0	0.2	221.1	1.0
Mining and Quarrying	-56.3	-4.0	13.0	1.0	-10.2	-0.7
Manufacturing	361.0	3.6	28.9	0.3	-178.0	-1.7
Utilities	262.2	7.4	41.2	1.1	293.9	7.6
Construction	544.2	2.4	-105.7	-0.5	592.6	2.6
Wholesale Trade	555.1	2.7	84.6	0.4	99.5	0.5
Retail Trade	102.9	0.3	40.8	0.1	154.5	0.4
Hotels and Restaurants	47.9	0.5	14.7	0.1	23.3	0.2
Transport and Storage	-70.6	-1.0	-67.8	-1.0	25.2	0.4
Information Media and Telecommunications	-16.3	-1.8	-17.0	-1.9	8.1	0.9
Rental and Operational Leasing Activities	73.6	2.6	42.7	2.6	19.7	0.7
Real Estate Activities	-609.1	-1.1	-233.2	-0.4	209.7	0.4
Personal Lending	-46.3	-0.1	95.2	0.4	-50.6	-0.2
Credit Card	8.6	2.4	18.1	1.7	3.8	0.3
Mortgages, Owner-Occupied Housing only	109.2	0.4	114.1	0.5	-575.9	-2.3
OTHER LENDING	60.1	0.5	66.3	0.5	550.9	4.4
TOTAL GROSS LOAN	1,199.6	0.5	45.4	0.0	1,373.2	0.6

ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
និងអង្គការមិនមែនរដ្ឋាភិបាល

	ឧសភា-២៥	មិថុនា-២៥	សីហា-២៥
ចំនួនការិយាល័យកណ្តាល និងសាខា	៩១៥	៩១៣	៩១០
ចំនួនអ្នកស្នើសុំឥណទាន	១.៧១៨.៦០៤	១.៧០៤.៥៣៩	១.៧០៤.៨៦៤
ប្រាក់កម្ចី (គិតជាប៊ីលានរៀល)	២២.១៣០	២២.១៩២	២២.៥៧៦
អត្រាការប្រាក់ប្រចាំខែ	១,០%-១,៥%	១,០%-១,៥%	១,០%-១,៥%
អត្រាការប្រាក់ប្រចាំឆ្នាំ	១១,៩%-១៨,៣%	១២,២%-១៨,៣%	១២,៤%-១៨,៣%

CREDIT GRANTED BY MICRO-FINANCE INSTITUTIONS
AND NON-GOVERNMENT ORGANIZATIONS

	May-25	June-25	August-25
Number of Head Office and Branches	915	913	910
Number of Borrowers	1,718,674	1,704,539	1,704,864
Loan Outstanding (In KHR Billion)	22,130	22,192	22,576
Monthly Interest Rate	1.0%-1.5%	1.0%-1.5%	1.0%-1.5%
Annually Interest Rate	11.9%-18.3%	12.2%-18.3%	12.4%-18.3%

ការផាត់ទាត់មូលប្បទានបត្រតាមរយៈសកាផាត់ទាត់

	មិថុនា-២៥	កក្កដា-២៥	សីហា-២៥	សរុប
មូលប្បទានបត្រ ជាប្រាក់រៀល				
ចំនួនថ្ងៃផាត់ទាត់	២០	២៣	២១	៦៤
ចំនួនមូលប្បទានបត្របានទូទាត់	២.៥២៥	២.៦០៧	២.៥៣៥	៧.៦៦៧
ចំនួនទឹកប្រាក់សរុប (ប៊ីលានរៀល)	២.៣៦៦,៤	១.៩៥០,០	១.៨៤៥,៦	៦.១៦២,០
ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ	១២៦	១១៣	១២១	១២០
ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (ប៊ីលានរៀល)	១១៨,៣	៨៤,៨	៨៧,៩	៩៧
ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់	៧	៧	៥	១៩
ជាទឹកប្រាក់បញ្ជូនត្រឡប់សរុប (ប៊ីលានរៀល)	១,៤២	១៤,០៤	២,២៣	១៧,៦៩
មូលប្បទានបត្រ ជាប្រាក់ដុល្លារអាមេរិក				
ចំនួនថ្ងៃផាត់ទាត់	២០	២៣	២១	៦៤
ចំនួនមូលប្បទានបត្របានទូទាត់	៨២.៨៦៤	៩០.២៩១	៨២.៩៥២	២៥៦.១០៧
ចំនួនទឹកប្រាក់សរុប (លានដុល្លារអាមេរិក)	៤.២៥០,២	៤.៦០៤,៧	៤.១៤៨,២	១៣.០០៣,១
ចំនួនមូលប្បទានបត្របានទូទាត់ក្នុងថ្ងៃ	៤.១៤៣	៣.៩២៦	៣.៩៥០	៤.០០៦
ទឹកប្រាក់ជាមធ្យមប្រចាំថ្ងៃ (លានដុល្លារអាមេរិក)	២១២,៥	២០០,២	១៩៧,៥	២០៣,៤
ចំនួនមូលប្បទានបត្របញ្ជូនត្រឡប់	៦២៨	៥៩១	៥៧៧	១.៧៩៦
ទឹកប្រាក់បញ្ជូនត្រឡប់សរុប (លានដុល្លារអាមេរិក)	៤៧,៨	១៦១,៦	៥០,០	២៥៩,៤

CHECKS CLEARING THROUGH CLEARING HOUSE

	June-25	July-25	August-25	Total
KHR-DENOMINATED CHECKS CLEARING				
Number of Working Day	20	23	21	64
Number of Checks Cleared	2,525	2,607	2,535	7,667
Total Amount (In KHR Billion)	2,366.4	1,950.0	1,845.6	6,162.0
Number of Checks Cleared Per Day	126	113	121	120
Daily Average Amount (In KHR Billion)	118.3	84.8	87.9	97
Number of Checks Returned	7	7	5	19
Amounts of Checks Returned (In KHR Billion)	1.42	14.04	2.23	17.69
USD-DENOMINATED CHECKS CLEARING				
Number of Working Day	20	23	21	64
Number of Checks Cleared	82,864	90,291	82,952	256,107
Total Amount (In USD Million)	4,250.2	4,604.7	4,148.2	13,003.1
Number of Checks Cleared Per Day	4,143	3,926	3,950	4,006
Daily Average Amount (In USD Million)	212.5	200.2	197.5	203.4
Number of Checks Returned	628	591	577	1,796
Amounts of Checks Returned (In USD Million)	47.8	161.6	50.0	259.4

THE BANKING SYSTEM IN CAMBODIA (In September 2025)

NATIONAL BANK OF CAMBODIA

